



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

ឆ្នាំទី២០ លេខ៨៨

ត្រីមាសទី០៤ ឆ្នាំ២០២០

# **ព័ត៌មាន**

**ផ្សាយចេញពី**

**ទីស្តីការគណៈរដ្ឋមន្ត្រី**

**សារធាន**

**ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច បទបញ្ជា សារាចរ ប្រកាស**

**ក**  
**មាតិកា**

**I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ**

**១-ព្រះរាជក្រម**

១៤-១១-២០២០ -ព្រះរាជក្រម នស/រកម/១១២០/០២៤ ស្តីពី ការប្រកាសឱ្យប្រើច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន  
(តទៅរាជកិច្ចលេខ ៨៩) ១០៨១៣

**២-ព្រះរាជក្រឹត្យ**

២១-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៥៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធចំនួន ៣៤រូប ១០៨៥២

២១-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៥៦ ស្តីពី ការអនុញ្ញាតឱ្យលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំដល់កញ្ញា **អ៊ុក សិរិរាជនី (OUK SIRIRICHNY)** ជនជាតិខ្មែរសញ្ជាតិខ្មែរ ដែលបច្ចុប្បន្នកំពុងរស់នៅសាធារណរដ្ឋសិង្ហបុរី ១០៨៥៤

២៤-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៥៧ ស្តីពី ការផ្តល់គោរមងារលោក **តាំង វុទ្ធី** ជាឧកញ៉ា ១០៨៥៥

២៤-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៥៨ ស្តីពី ការផ្តល់គោរមងារអ្នកស្រី **ហេង សុគន្ធា** ជាឧកញ៉ា ១០៨៥៦

២៤-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៥៩ ស្តីពី ការបញ្ចប់មុខតំណែងពីទីប្រឹក្សាឯកឧត្តមប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងពីទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំងអស់ ១០៨៥៧

២៥-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៦០ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងកញ្ញា ចំនួន ៣៨រូប និងអង្គការ ចំនួន ៧ អង្គការ ១០៨៥៨

២៥-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៦១ ស្តីពី ការផ្តល់គោរមងារលោក **ឌីណា ប្រាកដ** ជាឧកញ៉ា ១០៨៦០

២៥-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៦២ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ដល់លោក **លីន លីនស៊ីន (LIU LINXIN)** ជនជាតិចិន សញ្ជាតិចិន ១០៨៦១

២៥-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៦៣ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ដល់លោក **ចាវ ហៃយ៉ាង (ZHAO HAIYANG)** ជនជាតិចិន សញ្ជាតិចិន ដោយបូរណៈជា **វ៉ូ វ៉ូយ (WU WEI)** ១០៨៦២

- ២៦-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៦៤ ស្តីពី ការតែងតាំងមុខតំណែងលោកជំទាវ **ឡៅ ភារាសាត** ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ១០៨៦៣
- ២៦-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៦៥ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ដល់វរសេនីយ៍ឯក **អែល សិទ្ធិគ្រីយ៉ា** នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រី នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ១០៨៦៤
- ២៦-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៦៦ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់ឧត្តមសេនីយ៍ត្រី **អ៊ឹម សត្យា** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រី នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ១០៨៦៥
- ២៦-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៦៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ-យស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេរីខ្យន៍ ចំពោះ ឯកឧត្តម អស់លោក និងលោកស្រី ចំនួន ៤ រូប ១០៨៦៦
- ២៦-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៦៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ-យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក អ្នកស្រី និងព្រះសង្ឃ ចំនួន ៥៣ រូប/អង្គ ១០៨៦៧
- ២៦-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៦៩ ស្តីពី និយ័តកម្ម តម្កើងក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ ដល់លោកស្រី **យ៉ាង វ៉ានី** ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ១០៨៦៩
- ២៦-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៧០ ស្តីពី ការតាំងសិប្បក្របខ័ណ្ឌដល់លោក **អ៊ុន សុវណ្ណារត្ន** នៅក្រសួងអភិវឌ្ឍន៍ជនបទ ១០៨៧០
- ២៦-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៧១ ស្តីពី ការនិយ័តកម្មក្របខ័ណ្ឌឯកឧត្តម **ហ៊ុន សាន** និងដាក់ឯកឧត្តម នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យចូលនិវត្តន៍ ១០៨៧១
- ២៦-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៧២ ស្តីពី ការតែងតាំងមុខតំណែងឯកឧត្តម **ដួង ភារា** ជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ១០៨៧២
- ២៦-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៧៣ ស្តីពី ការតែងតាំងមុខតំណែងឯកឧត្តម **ហ៊ុន ចំរើន** ជារដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល ១០៨៧៣
- ២៦-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៧៤ ស្តីពី ការតែងតាំងមុខតំណែងឯកឧត្តម **កុលផេង វឌ្ឍនា** ជាអនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា ១០៨៧៤
- ២៦-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៧៥ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយ-កម្ម ដល់លោក **ស៊ូ សៅឈុន** (SU, SHAOCHONG) ជនជាតិចិន សញ្ជាតិចិន ១០៨៧៥

# គ

២៦-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៧៦ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនីយកម្ម ដល់លោក <b>ឈិន ហ្វូវ៉ៃ (CHEN, FUWEI)</b> ជនជាតិចិន សញ្ជាតិចិន	១០៨៧៦
២៦-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៧៧ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនីយកម្ម ដល់លោក <b>វ៉ូ គូយចៀន (WU, GULJIAN)</b> ជនជាតិចិន សញ្ជាតិចិន	១០៨៧៧
២៦-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៧៨ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនីយកម្ម ដល់លោក <b>ឈីង ឡុងកឺ (CHING LUNG KEI)</b> ជនជាតិចិន សញ្ជាតិចិន	១០៨៧៨
២៦-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៧៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនីយកម្ម ដល់លោក <b>ម៉េង គ្រីហ្វ (MENG XIAOHUI)</b> ជនជាតិចិន សញ្ជាតិចិន	១០៨៧៩
២៧-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២៨០ ស្តីពី ការតែងតាំងឯកឧត្តម <b>អ៊ឹម ពិសិដ្ឋ</b> ជាជំនួយការអមព្រះរាជលេខាធិការដ្ឋាន សម្តេចព្រះមហាក្សត្រី <b>នរោត្តម មុនិនាថ សីហនុ</b> ព្រះរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លែង និងសុភមង្គល មានឋានៈស្មើ អគ្គនាយកបន្ថែមលើមុខងារបច្ចុប្បន្ន	១០៨៨០

## II- រាជរដ្ឋាភិបាល

### ១- អនុក្រឹត្យ

១៦-១១-២០២០	-អនុក្រឹត្យលេខ ១៨៨ អនក្រ.បក ស្តីពី ការបន្ថែមឥណទានថវិកា	១០៨៨១
១៦-១១-២០២០	-អនុក្រឹត្យលេខ ១៨៩ អនក្រ.បក ស្តីពី ការបង្កើតសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកសំរាម សំណល់រឹង	១០៨៨៣
២-១១-២០២០	-អនុក្រឹត្យលេខ ៩៣០ អនក្រ.កត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	១០៨៩១

### ២- សេចក្តីសម្រេច

១០-១២-២០២០	-សេចក្តីសម្រេច ១០៥ សសរ ស្តីពី ការបង្កើតគណៈកម្មការអន្តរក្រសួងសិក្សាអំពីលទ្ធភាពស្តារ និងអភិវឌ្ឍអាកាសយានដ្ឋានខេត្តបាត់ដំបង លំដាប់ថ្នាក់ 4c	១០៩២៤
១៤-១២-២០២០	-សេចក្តីសម្រេច ១០៦ សសរ ស្តីពី ការតែងតាំងសមាសភាពនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍	១០៩២៨

## III- ការងារបណ្តាញសង្គម

### ទិស្តីការរដ្ឋប្រវត្តិសង្គមសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

១៣-២-២០២០	-ប្រកាសលេខ ១៤៣ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋធម្មនុញ្ញប្រទានសម្រាប់ឆ្នាំ២០២០ របស់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០៩៣១
-----------	--------------------------------------------------------------------------------------------------------------------------------------------------------	-------







តមកពីរាជកិច្ចលេខ ៨៧

**ព្រះរាជក្រម**

**យើង**

នស/រកម/១១២០/ *Del*

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ប្រកាសឱ្យប្រើ**

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះ ទាំងស្រុងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំពេញអង្គលើកទី៦ នីតិកាលទី៤ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖



**ច្បាប់  
ស្តីពី**

**ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី  
អាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន**

**មាត្រា ១.-**

អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចុះហត្ថលេខានៅរដ្ឋធានីណៃពិដោនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ហើយដែលមានអត្ថបទទាំងស្រុងភ្ជាប់មកជាមួយនេះ ។

**មាត្រា ២.-**

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាត្រូវបន្តរាល់នីតិវិធីដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ។

ថ្ងៃពៅ ៤ ខែ កក្កដា ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤  
ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០

២០២០.២០.១២

*ស សហមុនី*


**នរោត្តម សីហមុនី**

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ  
សូមឡាយព្រះហស្តលេខា  
នាយករដ្ឋមន្ត្រី



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី  
  
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី  
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  
  
ប៉ាន សុរស័ក្តិ

(គ) ដល់អ្នកផ្គត់ផ្គង់សេវាដែលជានីតិបុគ្គល ប្រសិនបើភាគីនោះបានចែងថា នីតិបុគ្គលនោះគឺមិនមែន ជាអ្នកផ្គត់ផ្គង់សេវារបស់ភាគីផ្សេងទៀតឡើយ។

**ឧបសម្ព័ន្ធ ៨-១**

**តារាងសន្យាតាមវិស័យ**

- តារាងសន្យារបស់ប្រទេសព្រុយណេ
- តារាងសន្យារបស់ប្រទេសកម្ពុជា
- តារាងសន្យារបស់ប្រទេសឥណ្ឌូណេស៊ី
- តារាងសន្យារបស់ប្រទេសឡាវ
- តារាងសន្យារបស់ប្រទេសម៉ាឡេស៊ី
- តារាងសន្យារបស់ប្រទេសមីយ៉ាន់ម៉ា
- តារាងសន្យារបស់ប្រទេសហ្វីលីពីន
- តារាងសន្យារបស់ប្រទេសសិង្ហបុរី
- តារាងសន្យារបស់ប្រទេសថៃ
- តារាងសន្យារបស់ប្រទេសវៀតណាម
- តារាងសន្យារបស់រដ្ឋបាលហុងកុង ប្រទេសចិន

**ជំពូកទី**

**កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស**

**មាត្រា ១**

**គោលបំណង**

- ១- នៅក្នុងការខិតខំប្រឹងប្រែងដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមក ភាគីទាំងអស់ឯកភាពអនុវត្ត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសក្រោមជំពូកនេះដើម្បីជួយភាគីមានលទ្ធភាពសម្រប សម្រួល អនុវត្ត ពង្រីក និងពង្រឹងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ ដោយគិតគូរពីកម្រិតខុសៗ គ្នានៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភាគីនានាជាពិសេសសេដ្ឋសមាជិកអាស៊ានដែលមានការអភិវឌ្ឍតិច។
- ២- កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងបច្ចេកទេសក្រោមជំពូកនេះ ត្រូវមានគោលបំណងជាអាទិ៍៖
  - (ក) គាំទ្រការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពនិងទាញយកប្រយោជន៍ពីកិច្ចព្រម ព្រៀងនេះ
  - (ខ) បង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ពាណិជ្ជកម្មនិងការវិនិយោគ និងការលើកកម្ពស់ការ ប្រកួតប្រជែងនិងនវានុវត្តន៍ ការច្នៃប្រឌិត តាមរយៈការចូលរួមពាក់ព័ន្ធនៅក្នុងវិស័យ





ឯកជនរួមទាំងសហគ្រាសធុនតូចនិងមធ្យម (SMEs) នៅពេលដែលសមស្រប ជាអាទិ៍ ដោយជួយសម្រួលការធ្វើសមាហរណកម្ម SMEs ចូលទៅក្នុងចង្វាក់តម្លៃសកល (Global Value Chains) និងលើកទឹកចិត្ត SMEs ឱ្យរៀបចំបច្ចុប្បន្នក្នុងព្រឹត្តិការណ៍ជំរុញផ្សព្វផ្សាយ ពាណិជ្ជកម្មនានា។

- (គ) លើកកម្ពស់និងធ្វើឱ្យស៊ីជម្រៅនូវកម្រិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស ក្នុងចំណោមភាគីនានា តាមរយៈការអនុវត្តកម្មវិធីការងារក្រោមមាត្រា៤ (ការអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស) និង
- (ឃ) បង្កើនសមត្ថភាពរបស់ភាគីនានា តាមរយៈសកម្មភាពកសាងសមត្ថភាព ដើម្បីឱ្យភាគី មានលទ្ធភាពអាចទទួលបានអត្ថប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀងនេះ។

**មាត្រា២**

**វិនិច្ឆ័យភាព**

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសក្រោមជំពូកនេះ ត្រូវគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងនេះ តាមរយៈសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសដែលពាក់ព័ន្ធពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ និងវិស័យផ្សេងៗទៀតដែលគូភាគីព្រមព្រៀងទៅវិញទៅមក។

**មាត្រា៣**

**ធនធាន**

- ១- ដោយពិចារណាទៅលើកម្រិតផ្សេងៗគ្នានៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភាគីនានា ភាគីទាំងនោះ ត្រូវរួមចំណែកដោយសមស្របនៅក្នុងការអនុវត្តកម្មវិធីការងារក្រោមមាត្រា៤ (ការអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស) ។
- ២- ក្នុងការកំណត់កម្រិតសមស្របនៃការចូលរួមចំណែកដល់កម្មវិធីការងារ ភាគីនានាត្រូវពិចារណា ទៅលើ៖
  - (ក) កម្រិតផ្សេងៗគ្នានៃការអភិវឌ្ឍនិងសមត្ថភាពរបស់គូភាគី
  - (ខ) ការចូលរួមភាគទានជាមូលនិធិឬក្រៅពីហិរញ្ញវត្ថុក្នុងការអនុវត្តកម្មវិធីការងារដែលធ្វើឡើង ដោយគូភាគី និង
  - (គ) កម្រិតសមស្របនៃការរួមចំណែក ដែលអាចធ្វើឱ្យប្រសើរឡើងនូវការចូលរួមពាក់ព័ន្ធនិង និរន្តរភាពនៃកិច្ចសហប្រតិបត្តិការ ពង្រឹងភាពជាដៃគូរវាងភាគីនានា និងកសាងការប្តេជ្ញា ចិត្តរួមគ្នារបស់ភាគីនានាចំពោះការអនុវត្តនិងការត្រួតពិនិត្យកម្មវិធីការងារ ប្រកបដោយ ប្រសិទ្ធភាព។

**មាត្រា ៤**

**ការអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស**

- ១- សកម្មភាពសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងបច្ចេកទេស ត្រូវពាក់ព័ន្ធនឹងហុងកុង នៃប្រទេសចិន និងរដ្ឋសមាជិកអាស៊ានយ៉ាងតិចចំនួនពីរ។
- ២- ទោះបីជាមានចែងក្នុងកថាខណ្ឌ១ក្តី សកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសអាចពាក់ព័ន្ធជាមួយហុងកុង នៃប្រទេសចិន និងរដ្ឋសមាជិកអាស៊ានតែមួយគត់ ប្រសិនបើសកម្មភាពទាំងនោះមានលក្ខណៈជាថ្នាក់តំបន់និងផ្តល់អត្ថប្រយោជន៍ដល់រដ្ឋសមាជិកអាស៊ានដទៃទៀត។ សកម្មភាពទាំងនោះត្រូវសំដៅជាអាទិ៍ កាត់បន្ថយគម្លាតនៃការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងចំណោមបណ្តារដ្ឋសមាជិកអាស៊ានឬលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៃបណ្តារដ្ឋសមាជិកអាស៊ាន ឆ្ពោះទៅការធ្វើសមាហរណកម្មអាស៊ានបន្ថែមទៀត។
- ៣- គណៈកម្មាធិការចម្រុះរបស់ AHKFTA ត្រូវសម្រេចលើបញ្ហានានា ពាក់ព័ន្ធការអនុវត្តជំពូកនេះ រួមទាំងការអភិវឌ្ឍកម្មវិធីការងារសម្រាប់សកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស ផងដែរ។
- ៤- ភាគីនានាអាចពិចារណាអំពីកិច្ចសហប្រតិបត្តិការជាមួយភាគីខាងក្រៅបានបើចាំបាច់ ដើម្បីគាំទ្រដល់ការអនុវត្តសកម្មភាពសេដ្ឋកិច្ចសេដ្ឋកិច្ចនិងបច្ចេកទេស ក្រោមជំពូកនេះ។
- ៥- កម្មវិធីការងារត្រូវតែជាឯកសារយោង សម្រាប់អនុវត្តសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស និងត្រូវរួមមាន៖
  - (ក) គោលការណ៍ណែនាំដើម្បីអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស។
  - (ខ) បញ្ជីរាយនាមសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស និង
  - (គ) ទិដ្ឋភាពផ្សេងៗទៀតដែលត្រូវបានព្រមព្រៀងគ្នាទៅវិញទៅមកដោយគណៈកម្មាធិការចម្រុះរបស់ AHKFTA។

**មាត្រា ៥**

**ការមិនអនុវត្តជំពូក១៣ (ការពិគ្រោះយោបល់និងការដោះស្រាយវិវាទ)**

ជំពូក១៣ (ការពិគ្រោះយោបល់និងការដោះស្រាយវិវាទ) មិនត្រូវយកមកអនុវត្តចំពោះបញ្ហាណាមួយដែលកើតឡើងក្រោមជំពូកនេះឡើយ។

**ជំពូក១០**

**កម្មសិទ្ធិបញ្ញា**

**មាត្រា១**

**ការបញ្ជាក់ពីកិច្ចព្រមព្រៀង TRIPS**

ភាគីនីមួយៗអះអាងពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងភាគីមួយទៀត ក្រោមកិច្ចព្រមព្រៀងស្តីពី ទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា ក្នុងឧបសម្ព័ន្ធ១C នៃកិច្ចព្រមព្រៀង WTO ("កិច្ចព្រមព្រៀង TRIPS ")។

**មាត្រា២**

**កិច្ចសហប្រតិបត្តិការ**

ភាគីនានាឯកភាពជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកម្មសិទ្ធិបញ្ញា ដើម្បីធ្វើឱ្យប្រសើរឡើងនូវ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

**ជំពូក១១**

**បទប្បញ្ញត្តិទូទៅនិងករណីលើកលែង**

**មាត្រា១**

**តម្លាភាព**

- ១- លើកលែងតែមានចែងក្នុងកិច្ចព្រមព្រៀងនេះស្របតាមច្បាប់និងបទប្បញ្ញត្តិរបស់ខ្លួន ភាគីនីមួយៗ ត្រូវផ្សព្វផ្សាយជាសាធារណៈ ឬបើមិនមានជាសាធារណៈ ត្រូវផ្តល់តាមការស្នើសុំច្បាប់ បទប្បញ្ញត្តិ នីតិវិធីរដ្ឋបាល និងវិធានគ្រប់គ្រងរដ្ឋបាល និងសេចក្តីសម្រេចរបស់តុលាការនៃការអនុវត្តទូទៅ ក៏ ដូចជាកិច្ចព្រមព្រៀងអន្តរជាតិដែលភាគីជាភាគីហត្ថលេខី ដែលពាក់ព័ន្ធ ឬប៉ះពាល់ដល់ការអនុវត្ត និងដំណើរការនៃកិច្ចព្រមព្រៀងនេះ។
- ២- នៅពេលមានការស្នើសុំដោយភាគីមួយផ្សេងទៀត ភាគីនីមួយៗត្រូវឆ្លើយតបទៅនឹងសំណួរ ជាក់លាក់និងផ្តល់ព័ត៌មានដល់ភាគីនោះជាកាសាអង់គ្លេស ទាក់ទងនឹងបញ្ហាដែលមានចែងក្នុង កថាខណ្ឌ១។

**មាត្រា២**

**ករណីលើកលែងទូទៅ**

- ១- សម្រាប់គោលបំណងនៃជំពូក២ (ពាណិជ្ជកម្មទំនិញ) ជំពូក៣ (វិធានស្តីពីដើមកំណើត) ជំពូក៤ (នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម) ជំពូក៥ (វិធានការអនាម័យនិងកូតតាមអនាម័យ) និង ជំពូក៦ (បទប្បញ្ញត្តិស្តីពីស្តង់ដារ បច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព) មាត្រា XX នៃ



GATT ឆ្នាំ១៩៩៤ ព្រមទាំងកំណត់សម្គាល់បកស្រាយនានា ត្រូវបានដាក់បញ្ចូលនិងត្រូវបង្កើតជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ហើយត្រូវយកមកអនុវត្តដូចគ្នា ។

- ២- សម្រាប់គោលបំណងនៃជំពូក៨ (ពាណិជ្ជកម្មសេវាកម្ម) មាត្រា XIV នៃ GATS រួមបញ្ចូលទាំងកំណត់សម្គាល់របស់វា ត្រូវដាក់បញ្ចូលនិងត្រូវបង្កើតជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ហើយត្រូវយកមកអនុវត្តដូចគ្នា ។

**មាត្រា ៣**

**ការលើកលែងដោយមូលហេតុសន្តិសុខ**

- ១- ពុំមានប្រការណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះ ត្រូវបកស្រាយដើម្បី៖
  - (ក) តម្រូវឱ្យភាគីណាមួយផ្តល់ព័ត៌មានណាមួយ ដែលការលាតត្រដាងព័ត៌មាននោះត្រូវបានចាត់ទុកថាផ្ទុយនឹងផលប្រយោជន៍សន្តិសុខដ៏សំខាន់របស់ខ្លួន។
  - (ខ) ទប់ស្កាត់ភាគីណាមួយពីការចាត់វិធានការណាមួយដែលចាត់ទុកថាចាំបាច់ សម្រាប់ការការពារផលប្រយោជន៍សន្តិសុខដ៏សំខាន់របស់ខ្លួន៖
    - (i) ទាក់ទងនឹងសារធាតុដែលអាចបំផ្ទុះនិងសារធាតុដែលអាចរួមផ្សំបញ្ចូលគ្នា ឬសារធាតុដែលផលិតចេញពីសារធាតុទាំងនោះ។
    - (ii) ទាក់ទងនឹងការចរាចរសញ្ជាតិ គ្រាប់រំសេវ និងយុទ្ធកណ្ណសង្គ្រាម ទាក់ទងនឹងការចរាចរទំនិញនិងសម្ភារៈផ្សេងទៀត ឬទាក់ទងនឹងការផ្គត់ផ្គង់សេវាដែលប្រព្រឹត្តដោយផ្ទាល់ ឬដោយប្រយោលសម្រាប់គោលបំណងផ្គត់ផ្គង់ឬផ្តល់ដល់អង្គការយោធា។
    - (iii) ធ្វើឡើងដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗ<sup>១៤</sup> រួមទាំងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ថាមពល និងទឹក ពីការប៉ុនប៉ងធ្វើឱ្យគាំងឬបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ឬ
    - (iv) នៅពេលប្រទេសជាតិត្រូវបានដាក់ក្នុងភាពអាសន្នឬសង្គ្រាម ឬគ្រោះអាសន្នផ្សេងទៀតដែលកើតចេញមកពីមជ្ឈដ្ឋានខាងក្រៅ ឬ
  - (គ) ទប់ស្កាត់ភាគីណាមួយពីការធ្វើសកម្មភាពណាមួយ ដែលពាក់ព័ន្ធនឹងកាតព្វកិច្ចរបស់ខ្លួន ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សម្រាប់ការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។

<sup>១៤</sup> ជាការបញ្ជាក់ ពាក្យនេះរួមបញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗ បើទោះជាកម្មសិទ្ធិរបស់រដ្ឋ ឬឯកជនក៏ដោយ។





- ២- ភាគីមួយត្រូវជូនដំណឹងជាបន្ទាន់ដល់ភាគីផ្សេងទៀត ឱ្យយល់ច្បាស់តាមដែលអាចធ្វើទៅបានអំពី វិធានការដែលត្រូវអនុវត្តក្រោមវាក្យខណ្ឌ១(ខ) និងវាក្យខណ្ឌ១(គ) និងការបញ្ចប់នៃវិធានការ នោះ។

**មាត្រា ៤**

**វិធានការកំណត់ពន្ធ**

- ១- លើកលែងតែមានចែងក្នុងមាត្រានេះ ពុំមានប្រការណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះត្រូវអនុវត្ត ចំពោះវិធានការពន្ធដារឡើយ ។
- ២- កិច្ចព្រមព្រៀងនេះត្រូវផ្តល់តែសិទ្ធិឬដាក់កាតព្វកិច្ចដែលទាក់ទងនឹងវិធានការពន្ធដារប៉ុណ្ណោះ ក្នុង ករណីដែលសិទ្ធិនិងកាតព្វកិច្ចដែលបានផ្តល់ឱ្យ ឬដាក់ឱ្យអនុវត្តក្រោមកិច្ចព្រមព្រៀងរបស់អង្គការ WTO។
- ៣- ពុំមានប្រការណាមួយនៅកិច្ចព្រមព្រៀងនេះ ត្រូវប៉ះពាល់សិទ្ធិនិងកាតព្វកិច្ចរបស់ភាគីណាមួយ ក្រោមអនុសញ្ញាពន្ធដារណាមួយ ដែលទាក់ទងទៅនឹងការចៀសវាងការយកពន្ធត្រួតត្រាក្នុងចំណោម បណ្តាភាគីឡើយ។ ក្នុងករណីមិនមានសង្គតិភាពទាក់ទងវិធានការពន្ធដាររវាងកិច្ចព្រមព្រៀងនេះ និងអនុសញ្ញាពន្ធដារណាមួយ ត្រូវយកអនុសញ្ញាពន្ធដារសំអាង។ ការពិគ្រោះយោបល់ណាមួយរវាង បណ្តាភាគីពាក់ព័ន្ធជាតិអសង្គតិភាពណាមួយដែលទាក់ទងវិធានការពន្ធដារ ត្រូវធ្វើឡើងដោយ អាជ្ញាធរពន្ធដែលមានសមត្ថកិច្ច ដូចមានចែងក្នុងច្បាប់ផ្ទៃក្នុងរបស់បណ្តាភាគីពាក់ព័ន្ធ។ សំណើ សម្រាប់ការពិគ្រោះយោបល់នោះ ត្រូវជូនដំណឹងដល់បណ្តាភាគីពាក់ព័ន្ធតាមរយៈការិយាល័យ ទំនាក់ទំនងដែលបានចាត់តាំង ដោយផ្អែកលើមាត្រា២(ការប្រាស្រ័យទាក់ទង) នៃជំពូក១២ (បទប្បញ្ញត្តិនៃការរៀបចំស្ថាប័ន) ។
- ៤- ពុំមានប្រការណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះ តម្រូវឱ្យភាគីមួយផ្តល់ឱ្យភាគីផ្សេងទៀតនូវ អត្ថប្រយោជន៍នៃប្រព្រឹត្តកម្ម ការអនុគ្រោះ ឬបុព្វសិទ្ធិណាមួយដែលកើតចេញពីកិច្ចព្រមព្រៀង មានស្រាប់ ឬកិច្ចព្រមព្រៀងអនាគតឡើយ ដែលទាក់ទងនឹងការចៀសវាងការយកពន្ធត្រួតត្រានៅ ក្នុងកិច្ចព្រមព្រៀងឬការព្រមព្រៀងផ្សេងៗទៀត ដែលភាគីនោះជាប់កាតព្វកិច្ច។
- ៥- សម្រាប់គោលបំណងនៃមាត្រានេះ វិធានការពន្ធដារមិនរាប់បញ្ចូលពន្ធគយឡើយ។

**មាត្រា ៥**

**ការលាតត្រដាងព័ត៌មាន**

- ១- លើកលែងតែមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ នៅពេលដែលភាគីមួយផ្តល់ព័ត៌មានដល់ភាគីមួយ ទៀតដោយអនុលោមតាមកិច្ចព្រមព្រៀងនេះហើយកំណត់ព័ត៌មាននោះជាព័ត៌មានសម្ងាត់ ភាគី ម្ខាងទៀតត្រូវរក្សាការសម្ងាត់នៃព័ត៌មាននោះ។ ព័ត៌មានបែបនេះត្រូវប្រើប្រាស់សម្រាប់តែក្នុង

គោលបំណងដែលបានបញ្ជាក់ប៉ុណ្ណោះ ហើយមិនត្រូវបញ្ចេញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍ អក្សរពីភាគីដែលផ្តល់ព័ត៌មានជាមុនឡើយ។

- ២- លើកលែងតែមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ពុំមានប្រការណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះ តម្រូវឱ្យភាគីណាមួយផ្តល់ ឬអនុញ្ញាតឱ្យទទួលបានព័ត៌មានសម្ងាត់ឡើយ ហើយការបញ្ចេញ ព័ត៌មាននេះនឹងរារាំងការអនុវត្តច្បាប់ ឬបំពានច្បាប់ផ្ទៃក្នុងរបស់ខ្លួន ឬផ្ទុយពីផលប្រយោជន៍ សាធារណៈ ឬដែលអាចប៉ះពាល់ដល់ផលប្រយោជន៍ពាណិជ្ជកម្មស្របច្បាប់របស់សហគ្រាស សាធារណៈឬឯកជនជាក់លាក់ណាមួយ។

**មាត្រា ៦**

**ការអនុវត្ត**

ភាគីនីមួយៗត្រូវចាត់វិធានការសមហេតុផលនេះតាមដែលអាចធ្វើទៅបាន ដើម្បីធានានូវការអនុវត្តតាម បទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងនេះដោយរដ្ឋាភិបាលតំបន់ រដ្ឋាភិបាលក្នុងស្រុក និងអាជ្ញាធរប្រចាំដែនដីរបស់ខ្លួន។

**ជំពូក ១២**

**បទប្បញ្ញត្តិរៀបចំអន្តរាគមន៍**

**មាត្រា ១**

**គណៈកម្មាធិការចម្រុះ AHKFTA**

- ១- បណ្តាភាគីព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការចម្រុះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- ហុងកុង នៃប្រទេសចិន (គណៈកម្មាធិការចម្រុះ AHKFTA) ដែលមានតំណាងរបស់បណ្តាភាគី។
- ២- មុខងាររបស់គណៈកម្មាធិការចម្រុះ AHKFTA ត្រូវ៖
  - (ក) ពិនិត្យឡើងវិញនូវការអនុវត្តនិងការប្រតិបត្តិនៃកិច្ចព្រមព្រៀងនេះនិងកិច្ចព្រមព្រៀងវិនិយោគ AHK
  - (ខ) ពិចារណានិងផ្តល់អនុសាសន៍ដល់បណ្តាភាគី នូវវិសោធនកម្មណាមួយចំពោះកិច្ចព្រមព្រៀង នេះឬកិច្ចព្រមព្រៀងវិនិយោគ AHK





- (គ) ត្រួតពិនិត្យនិងសម្របសម្រួលការងាររបស់អង្គការក្រោមឱវាទទាំងអស់ ដែលបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងនេះ<sup>១៥</sup> ក៏ដូចជាសកម្មភាពរួមគ្នាផ្សេងទៀតដែលបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងនេះ និងកិច្ចព្រមព្រៀងវិនិយោគ AHK<sup>១៦</sup>
  - (ឃ) ក្នុងករណីសមស្រប ពិចារណានិងអនុម័តការសម្រេចចិត្តនិងអនុសាសន៍របស់អង្គការក្រោមឱវាទដែលបង្កើតឡើងក្រោមកិច្ចព្រមព្រៀងនេះ។
  - (ង) ពិចារណាលើបញ្ហាផ្សេងទៀតដែលអាចប៉ះពាល់ដល់ប្រតិបត្តិការនៃកិច្ចព្រមព្រៀងនេះ ឬកិច្ចព្រមព្រៀងវិនិយោគAHK ឬបញ្ហាផ្សេងទៀតដែលត្រូវបានប្រគល់ដោយបណ្តាកាតី និង
  - (ច) អនុវត្តមុខងារផ្សេងៗទៀតដែលបណ្តាកាតីអាចឯកភាពគ្នា។
- ៣- ក្នុងការបំពេញមុខងារខ្លួន គណៈកម្មាធិការចម្រុះ AHKFTA អាចបង្កើតអង្គការក្រោមឱវាទបន្ថែមទៀតដែលមានអង្គការពិសេសនានានិងចាត់តាំងអង្គការក្រោមឱវាទ ដែលបង្កើតឡើងក្រោមកិច្ចព្រមព្រៀងនេះជាមួយការកិច្ចលើបញ្ហាជាក់លាក់នានាឬប្រគល់ការទទួលខុសត្រូវរបស់ខ្លួនដល់អង្គការក្រោមឱវាទណាមួយ។
- ៤- គណៈកម្មាធិការចម្រុះ AHKFTA ត្រូវបង្កើតវិធាននិងនីតិវិធីរបស់ខ្លួន។
- ៥- លើកលែងតែបណ្តាកាតីឯកភាពផ្សេងពីនេះ គណៈកម្មាធិការចម្រុះ AHKFTA ត្រូវកោះប្រជុំលើកដំបូងរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន។ កិច្ចប្រជុំជាបន្តបន្ទាប់ទៀតត្រូវធ្វើឡើងជាញឹកញាប់ដូចដែលបណ្តាកាតីអាចកំណត់រួមគ្នានិងតាមការចាំបាច់ ដើម្បីបំពេញមុខងាររបស់ខ្លួននៅក្រោមកិច្ចព្រមព្រៀងនេះ។ លើកលែងតែបណ្តាកាតីឯកភាពផ្សេងពីនេះ គណៈកម្មាធិការចម្រុះ AHKFTA ត្រូវកោះប្រជុំនៅក្នុងរដ្ឋសមាជិកអាស៊ាននិងហុងកុង ប្រទេសចិន។ កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការចម្រុះ AHKFTA អាចត្រូវបានកោះប្រជុំដូចដែលបានឯកភាពដោយបណ្តាកាតីក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលសំណើរបស់កាតីណាមួយ ឬដូចដែលបណ្តាកាតីបានកំណត់រួមគ្នា។

**មាត្រា ២**

**ការប្រាស្រ័យទាក់ទង**

១- ភាគីនីមួយៗត្រូវចាត់តាំងការិយាល័យទំនាក់ទំនងមួយ ដើម្បីសម្របសម្រួលទំនាក់ទំនងរវាងបណ្តាកាតីលើគ្រប់បញ្ហាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ។ រាល់ការប្រាស្រ័យទាក់ទងជាផ្លូវការទាំងអស់ត្រូវធ្វើឡើងជាភាសាអង់គ្លេស។

<sup>១៥</sup> ដើម្បីរៀបចំសវនកម្មសង្ស័យ អង្គការក្រោមឱវាទដែលបង្កើតឡើងក្រោមកិច្ចព្រមព្រៀងនេះ រាប់បញ្ចូលអនុគណៈកម្មាធិការនានាដែលបង្កើតឡើង ក្រោមជំនួញកំពុងនានានៃកិច្ចព្រមព្រៀងនេះ ប៉ុន្តែមិនរាប់បញ្ចូលនូវវេទិកាមជ្ឈត្តការ ដែលបង្កើតឡើងក្រោមជំនួញក១៣ (ការពិគ្រោះយោបល់ និងការដោះស្រាយវិវាទ) ឡើយ។

<sup>១៦</sup> សកម្មភាពរួមគ្នាផ្សេងទៀតមិនរាប់បញ្ចូលនូវសកម្មភាពនានាដែលប្រព្រឹត្តទៅក្រោមជំនួញក១៣ (ការពិគ្រោះយោបល់ និងការដោះស្រាយវិវាទ) និងមជ្ឈត្តការដែលប្រព្រឹត្តទៅក្រោមកិច្ចព្រមព្រៀងវិនិយោគ AHK ។

២- ភាគីនីមួយៗ ត្រូវផ្តល់ព័ត៌មានលម្អិតអំពីការិយាល័យទំនាក់ទំនងរបស់ខ្លួនទៅដល់បណ្តាកាតីផ្សេងទៀត។ ភាគីនីមួយៗត្រូវជូនដំណឹងដល់បណ្តាកាតីផ្សេងទៀតភ្លាមៗ អំពីការកែប្រែព័ត៌មានលម្អិតនៃការិយាល័យទំនាក់ទំនងរបស់ខ្លួន។

**ជំពូក្រាម៣**

**ការពិគ្រោះយោបល់និងការដោះស្រាយវិវាទ**

**ផ្នែកក**

**បទប្បញ្ញត្តិទ្វេភាគី**

**មាត្រា១**

**និយមន័យ**

សម្រាប់គោលបំណងនៃជំពូកនេះ លើកលែងតែបរិបទតម្រូវ៖

- (ក) ភាគីប្តឹងតវ៉ា សំដៅដល់ភាគីណាមួយដែលស្នើសុំការពិគ្រោះយោបល់ក្រោមមាត្រា៦ (ការពិគ្រោះយោបល់)
- (ខ) វិវាទកើតឡើងក្រោមកិច្ចព្រមព្រៀងនេះ មានន័យថា បណ្តឹងតវ៉ាដែលធ្វើឡើងដោយភាគីប្តឹងតវ៉ាទាក់ទងនឹងវិធានការណាមួយដែលជះឥទ្ធិពលដល់ការប្រតិបត្តិ ការអនុវត្ត ឬបែបបទនានានៃកិច្ចព្រមព្រៀងនេះ ដែលអត្ថប្រយោជន៍ណាមួយទទួលបានដោយភាគីបែបនេះក្រោមកិច្ចព្រមព្រៀងនេះត្រូវបានទុកជាមោឃៈ ឬធ្វើឱ្យខូចខាតឬការសម្រេចគោលបំណងណាមួយនៃកិច្ចព្រមព្រៀងនេះកំពុងត្រូវបានទប់ស្កាត់ ដោយសារភាគីឆ្លើយតបខកខានក្នុងការអនុវត្តកាតព្វកិច្ច<sup>១៧</sup> របស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ<sup>១៨</sup>
- (គ) បណ្តាកាតីនៃវិវាទ មានន័យថា ភាគីប្តឹងតវ៉ានិងភាគីឆ្លើយតប
- (ឃ) ភាគីឆ្លើយតប មានន័យថា ភាគីណាមួយដែលត្រូវបានស្នើសុំការពិគ្រោះយោបល់ក្រោមមាត្រា៦ (ការពិគ្រោះយោបល់) និង
- (ង) ភាគីទីបី មានន័យថា ភាគីណាមួយដែលបានជូនដំណឹងអំពីផលប្រយោជន៍គួរឱ្យកត់សម្គាល់របស់ខ្លួនពាក់ព័ន្ធនឹងរឿងក្តីនេះនៅចំពោះមុខវេទិកាមជ្ឈត្តកម្មអនុលោមតាមមាត្រា១០ (ភាគីទីបី)។

<sup>១៧</sup> ការខកខានក្នុងការអនុវត្តកាតព្វកិច្ច រាប់បញ្ចូលទាំងការអនុវត្តដោយភាគីឆ្លើយតបនូវវិធានការណាមួយ ដែលមិនស្របតាមកាតព្វកិច្ចនានាក្រោមកិច្ចព្រមព្រៀងនេះ។

<sup>១៨</sup> បណ្តឹងតវ៉ាអំពីការមិនប្រព្រឹត្តល្មើស ពុំត្រូវបានអនុញ្ញាតក្រោមកិច្ចព្រមព្រៀងនេះ។



**មាត្រា ២**

**គោលបំណង**

គោលបំណងនៃជំពូកនេះគឺដើម្បីផ្តល់នូវដំណើរការប្រកបដោយប្រសិទ្ធផល ប្រសិទ្ធភាព និងតម្លាភាព សម្រាប់ការពិគ្រោះយោបល់និងការដោះស្រាយវិវាទ ដែលកើតឡើងក្រោមកិច្ចព្រមព្រៀងនេះ។

**មាត្រា ៣**

**វិសាលភាពនិងការគ្របដណ្តប់**

- ១- លើកលែងតែមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ជំពូកនេះត្រូវអនុវត្តចំពោះការដោះស្រាយវិវាទ ដែលកើតឡើងក្រោមកិច្ចព្រមព្រៀងនេះ។ ជំពូកនេះមិនត្រូវអនុវត្តចំពោះការដោះស្រាយវិវាទ ដែលកើតឡើងក្រោមជំពូក៧ ( ឧបាស្រ័យពាណិជ្ជកម្ម) ជំពូក៩ ( កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ) និងជំពូក១០ ( កម្មសិទ្ធិបញ្ញា ) ។
- ២- ជំពូកនេះត្រូវអនុវត្តដោយអាស្រ័យលើបទប្បញ្ញត្តិពិសេសនិងបន្ថែមនានា ស្តីពីការដោះស្រាយវិវាទ ដែលមាននៅក្នុងជំពូកផ្សេងៗនៃកិច្ចព្រមព្រៀងនេះ។
- ៣- យោងតាមមាត្រា៥ ( ជម្រើសនៃវេទិកា ) ជំពូកនេះមិននាំឱ្យប៉ះពាល់ដល់សិទ្ធិរបស់ភាគីមួយ ដែល ត្រូវប្រើនីតិវិធីដោះស្រាយវិវាទដែលមាននៅក្រោមកិច្ចព្រមព្រៀងអន្តរជាតិផ្សេងទៀត ដែលភាគី នោះជាហត្ថលេខី។

**មាត្រា ៤**

**បទប្បញ្ញត្តិទូទៅ**

- ១- កិច្ចព្រមព្រៀងនេះ ត្រូវបកស្រាយដោយអនុលោមតាមវិធានទំនៀមទម្លាប់នៃការបកស្រាយសន្ធិសញ្ញា នៃច្បាប់អន្តរជាតិជាសាធារណៈ។
- ២- រាល់ការជូនដំណឹង សំណើ និងការឆ្លើយតប ដែលធ្វើឡើងដោយអនុលោមតាមជំពូកនេះ ត្រូវធ្វើ ជាលាយលក្ខណ៍អក្សរ។
- ៣- បណ្តាភាគីនៃវិវាទត្រូវបានលើកទឹកចិត្តនៅគ្រប់ដំណាក់កាលនៃវិវាទឱ្យខិតខំប្រឹងប្រែង ដើម្បីឈាន ទៅដល់ដំណោះស្រាយដែលឯកភាពគ្នារវាងភាគីនៃវិវាទ។ ក្នុងករណីដែលទទួលបានដំណោះស្រាយ ឯកភាពគ្នាណាមួយហើយ លក្ខខណ្ឌនិងខ្លឹមសារផ្សេងៗនៃការឯកភាពនេះ ត្រូវជូនដំណឹងដល់ បណ្តាភាគីទាំងអស់។
- ៤- លើកលែងតែមានបញ្ជាក់ អំឡុងពេលណាមួយដែលមានចែងក្នុងជំពូកនេះអាចត្រូវបានកែសម្រួល ដោយការឯកភាពគ្នាទៅវិញទៅមករវាងបណ្តាភាគីនៃវិវាទ ប្រសិនបើការកែប្រែបែបនេះមិននាំឱ្យ ប៉ះពាល់ដល់សិទ្ធិរបស់ភាគីទីបីដោយអនុលោមតាមមាត្រា១០ ( ភាគីទីបី ) ឡើយ។

**មាត្រា ៥**

**ជម្រើសនៃវេទិកា**

- ១- នៅពេលដែលវិវាទទាក់ទងនឹងបញ្ហាណាមួយកើតឡើងក្រោមកិច្ចព្រមព្រៀងនេះ និងក្រោមកិច្ចព្រមព្រៀងអន្តរជាតិផ្សេងទៀតដែលបណ្តាកាតីនៃវិវាទជាហត្ថលេខី នោះភាគីប្តឹងតវ៉ាអាចជ្រើសរើសវេទិកាណាមួយដើម្បីដោះស្រាយបញ្ហានោះ។ វេទិកាដែលត្រូវបានជ្រើសរើស ត្រូវប្រើដោយដកចេញនូវវេទិកាផ្សេងទៀតដែលពាក់ព័ន្ធនឹងបញ្ហានោះ។
- ២- សម្រាប់គោលបំណងនៃមាត្រានេះ ភាគីប្តឹងតវ៉ាត្រូវចាត់ទុកថាបានជ្រើសរើសវេទិកាដើម្បីដោះស្រាយវិវាទ នៅពេលស្នើសុំបង្កើតវេទិកាមជ្ឈត្តកម្មយោងតាមមាត្រា៨ ( សំណើសុំបង្កើតវេទិកាមជ្ឈត្តកម្ម ) ឬស្នើសុំការបង្កើតឬបញ្ជូនបញ្ហាទៅក្រុមដោះស្រាយវិវាទ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងអន្តរជាតិផ្សេងទៀត។
- ៣- មាត្រានេះពុំអនុវត្តក្នុងករណីដែលបណ្តាកាតីនៃវិវាទឯកភាពជាលាយលក្ខណ៍អក្សរថា មាត្រានេះពុំត្រូវអនុវត្តចំពោះវិវាទជាក់លាក់នោះទេ។

**ផ្នែក ខ**

**បទប្បញ្ញត្តិពិគ្រោះយោបល់**

**មាត្រា ៦**

**ការពិគ្រោះយោបល់**

- ១- ភាគីមួយអាចស្នើសុំការពិគ្រោះយោបល់ជាមួយភាគីផ្សេងទៀត ទាក់ទងនឹងវិវាទណាមួយដែលកើតឡើងក្រោមកិច្ចព្រមព្រៀងនេះ។ ភាគីឆ្លើយតបត្រូវផ្តល់ការពិចារណាសមស្របចំពោះសំណើសុំការពិគ្រោះយោបល់ដែលធ្វើឡើងដោយភាគីប្តឹងតវ៉ា និងត្រូវផ្តល់ឱកាសគ្រប់គ្រាន់ចំពោះការពិគ្រោះយោបល់នោះ។
- ២- សំណើសុំការពិគ្រោះយោបល់ត្រូវផ្តល់នូវហេតុផលនានាចំពោះសំណើនោះ រួមបញ្ចូលទាំងការកំណត់ពីវិធានការជាមូលបញ្ហា និងការបង្ហាញពីមូលដ្ឋានអង្គហេតុនិងមូលដ្ឋានគតិយុត្តសម្រាប់បណ្តឹងតវ៉ានេះ។
- ៣- ភាគីប្តឹងតវ៉ា ត្រូវផ្តល់នូវច្បាប់ចម្លងនៃសំណើសុំនោះទៅកាន់បណ្តាកាតីផ្សេងទៀតក្នុងពេលដំណាលគ្នា។ ភាគីឆ្លើយតបត្រូវទទួលស្គាល់ភ្លាមៗពីការទទួលបានសំណើសុំនោះ តាមរយៈការជូនដំណឹងទៅគ្រប់បណ្តាកាតី ដោយបង្ហាញពីកាលបរិច្ឆេទនៃការទទួលបានសំណើសុំនោះ។
- ៤- លើកលែងតែមានការឯកភាពទៅវិញទៅមក ភាគីឆ្លើយតបត្រូវឆ្លើយតបទៅនឹងសំណើសុំនោះក្នុងអំឡុងពេលប្រាំពីរថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការទទួលបាន ហើយត្រូវចូលរួមការពិគ្រោះយោបល់ក្នុងអំឡុងពេលមិនលើសពី៖



- (ក) ១០ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការទទួលបានសំណើសុំនោះចំពោះករណីបន្ទាន់ដោយរួមបញ្ចូលទាំងករណីនានាពាក់ព័ន្ធនឹងទំនិញឆាប់ស្តុយរលួយ ឬ
- (ខ) ៣០ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការទទួលបានសំណើនោះចំពោះបញ្ហាផ្សេងទៀត។
- ៥- ប្រសិនបើភាគីឆ្លើយតបមិនចូលរួមការពិគ្រោះយោបល់ក្នុងអំឡុងពេលដូចមានចែងក្នុងកថាខណ្ឌ ៤ ឬអំឡុងពេលណាមួយដូចដែលបានឯកភាពគ្នាទៅវិញទៅមកផ្សេងទៀត នោះភាគីប្តឹងតវ៉ាអាចបន្តប្តឹងដោយផ្ទាល់ដើម្បីស្នើសុំបង្កើតវេទិកាមជ្ឈត្តកម្ម ដោយអនុលោមតាមមាត្រា៨ (សំណើសុំបង្កើតវេទិកាមជ្ឈត្តកម្ម)។
- ៦- បណ្តាភាគីនៃវិវាទត្រូវខិតខំប្រឹងប្រែងដើម្បីឈានទៅរកដំណោះស្រាយ ដែលប្រកបដោយការពេញចិត្តទៅវិញទៅមកតាមរយៈការពិគ្រោះយោបល់។ ក្នុងន័យនេះ បណ្តាភាគីនៃវិវាទត្រូវ៖
  - (ក) ផ្តល់ព័ត៌មានគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យមានការពិនិត្យពិច័យពេញលេញអំពីបញ្ហានោះរួមទាំងវិធានការដែលជាបញ្ហា ដែលអាចជះឥទ្ធិពលដល់ការអនុវត្តកិច្ចព្រមព្រៀង
  - (ខ) ប្រព្រឹត្តចំពោះព័ត៌មានសម្ងាត់ឬព័ត៌មានសម្ងាត់ផ្នែកពាណិជ្ជកម្ម ដែលបានផ្លាស់ប្តូរក្នុងអំឡុងពេលនៃការពិគ្រោះយោបល់ ដោយឈរលើមូលដ្ឋានដូចគ្នាទៅនឹងភាគីដែលផ្តល់ព័ត៌មាន និង
  - (គ) ប្រឹងប្រែងអនុញ្ញាតឱ្យមានការចូលរួមពីបុគ្គលិកពិគ្រោះយោបល់របស់ភ្នាក់ងាររដ្ឋាភិបាល ឬអង្គការនិយតកម្មផ្សេងទៀតរបស់ភាគីនោះ ដែលមានទំនួលខុសត្រូវឬជំនាញពាក់ព័ន្ធនឹងបញ្ហាដែលស្ថិតក្រោមការពិគ្រោះយោបល់នោះ តបតាមការស្នើសុំពីភាគីមួយនៃវិវាទ។
- ៧- ការពិគ្រោះយោបល់ត្រូវរក្សាការសម្ងាត់និងដោយមិននាំឱ្យប៉ះពាល់ដល់សិទ្ធិរបស់បណ្តាភាគីនៃវិវាទក្នុងការបន្តប្តឹងបន្ថែមទៀតឬផ្សេងទៀតឡើយ។
- ៨- នៅពេលដែលភាគីមួយក្រៅពីបណ្តាភាគីនៃវិវាទ គិតថាខ្លួនមានផលប្រយោជន៍ពាណិជ្ជកម្មគួរឱ្យកត់សម្គាល់នៅក្នុងការពិគ្រោះយោបល់នោះ ភាគីនោះអាចជូនដំណឹងដល់បណ្តាភាគីនៃវិវាទអំពីបំណងរបស់ខ្លួនដែលនឹងត្រូវចូលរួមក្នុងការពិគ្រោះយោបល់នោះ ក្នុងអំឡុងពេលប្រាំពីរថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការជូនដំណឹងអំពីសំណើសុំការពិគ្រោះយោបល់។ ការជូនដំណឹងបែបនេះត្រូវផ្តល់ភ្លាមៗដល់បណ្តាភាគីផ្សេងទៀតក្នុងពេលដំណាលគ្នា។ ភាគីនោះត្រូវចូលរួមក្នុងការពិគ្រោះយោបល់ប្រសិនបើបណ្តាភាគីនៃវិវាទឯកភាព។

**មាត្រា៧**

**ការសម្រុះសម្រួល ការផ្សះផ្សា និងសន្ទនាកម្ម**

- ១- បណ្តាកាត់នៃវិវាទអាចនឹងឯកភាពគ្នាពេលណាក៏បានលើការសម្រុះសម្រួល ការផ្សះផ្សា ឬសន្ទនាកម្ម។ នីតិវិធីសម្រាប់ការសម្រុះសម្រួល ការផ្សះផ្សា ឬសន្ទនាកម្មអាចចាប់ផ្តើមពេលណាក៏បាន និងត្រូវបានបញ្ចប់នៅពេលណាក៏បាន។
- ២- ប្រសិនបើបណ្តាកាត់នៃវិវាទឯកភាព នោះនីតិវិធីសម្រាប់ការសម្រុះសម្រួល ការផ្សះផ្សា ឬសន្ទនាកម្មអាចបន្ត ខណៈដែលបញ្ហាកំពុងត្រូវបានពិនិត្យពិចារណាដោយវេទិកាមជ្ឈត្តកម្មដែលត្រូវបានបង្កើតឡើង ឬត្រូវបានកោះប្រជុំឡើងវិញនៅក្រោមជំពូកនេះ។
- ៣- ដំណើរការនីតិវិធីពាក់ព័ន្ធនឹងការសម្រុះសម្រួល ការផ្សះផ្សា ឬសន្ទនាកម្ម និងគោលដៅហាម ដែលប្រកាន់ដោយបណ្តាកាត់នៃវិវាទក្នុងអំឡុងពេលនៃដំណើរការនីតិវិធីទាំងនេះ ត្រូវរក្សាជាការសម្ងាត់ និងដោយមិននាំឱ្យប៉ះពាល់ដល់សិទ្ធិរបស់ភាគីណាមួយនៃវិវាទក្នុងដំណើរការនីតិវិធីបន្ថែមទៀតឬផ្សេងទៀតឡើយ។

**ផ្នែកក**

**បទប្បញ្ញត្តិអំពីការវិនិច្ឆ័យ**

**មាត្រា៨**

**សំណើបង្កើតវេទិកាមជ្ឈត្តកម្ម**

- ១- ភាគីប្តឹងតវ៉ាអាចស្នើសុំបង្កើតវេទិកាមជ្ឈត្តកម្ម ដើម្បីពិចារណាអំពីវិវាទដែលកើតឡើងក្រោមកិច្ចព្រមព្រៀងនេះ ប្រសិនបើ៖
  - (ក) ភាគីឆ្លើយតបមិនចូលរួមក្នុងការពិគ្រោះយោបល់ស្របតាមកថាខណ្ឌ៤នៃមាត្រា៦ (ការពិគ្រោះយោបល់) ឬ
  - (ខ) ការពិគ្រោះយោបល់មិនអាចដោះស្រាយជម្លោះនៅក្នុងអំឡុងពេល៖
    - (i) ២០ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការទទួលបានសំណើសុំការពិគ្រោះយោបល់ចំពោះករណីបន្ទាន់ ដោយរួមបញ្ចូលទាំងករណីនានាពាក់ព័ន្ធនឹងទំនិញឆាប់ស្តុយរលួយ
    - (ii) ៦០ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការទទួលបានសំណើសុំការពិគ្រោះយោបល់ទាក់ទងនឹងបញ្ហាផ្សេងៗ ឬ
    - (iii) អំឡុងពេលផ្សេងទៀតដូចដែលបណ្តាកាត់នៃវិវាទអាចនឹងឯកភាព។
- ២- សំណើដែលធ្វើឡើងដោយអនុលោមតាមកថាខណ្ឌ១ ត្រូវបញ្ជាក់វិធានការដាក់លាក់ ដែលជាបញ្ហា និងផ្តល់ព័ត៌មានលម្អិតអំពីមូលដ្ឋានអង្គហេតុនិងមូលដ្ឋានគតិយុត្តនៃបណ្តឹង (រួមទាំងបទប្បញ្ញត្តិ



នៃកិច្ចព្រមព្រៀងនេះដែលនឹងត្រូវដោះស្រាយដោយវេទិកាមជ្ឈត្តកម្ម) ឱ្យបានគ្រប់គ្រាន់ដើម្បីបង្ហាញ ពីបញ្ហាឱ្យបានច្បាស់លាស់។

- ៣- ភាគីប្តឹងតវ៉ាត្រូវផ្តល់ច្បាប់ចម្លងនៃសំណើសុំនោះ ទៅដល់បណ្តាភាគីផ្សេងទៀតក្នុងពេលដំណាល គ្នា។ ភាគីឆ្លើយតបត្រូវទទួលស្គាល់ភ្លាមៗពីការទទួលបានសំណើសុំ តាមរយៈការជូនដំណឹងដល់ បណ្តាភាគី ដោយបញ្ជាក់ពីកាលបរិច្ឆេទនៃការទទួលបានសំណើសុំនោះ។
- ៤- ករណីដែលសំណើសុំមួយត្រូវបានធ្វើឡើងដោយអនុលោមតាមកថាខណ្ឌ១ នោះវេទិកាមជ្ឈត្តកម្ម ត្រូវបង្កើតឡើងដោយអនុលោមតាមមាត្រា១១ (ការបង្កើតនិងការប្រជុំឡើងវិញរបស់វេទិកា មជ្ឈត្តកម្ម)។

**មាត្រា៩**

**នីតិវិធីសម្រាប់អ្នកប្តឹងតវ៉ាមើល**

- ១- ក្នុងករណីដែលភាគីលើសពីមួយស្នើសុំបង្កើតវេទិកាមជ្ឈត្តកម្មទាក់ទងបញ្ហាដូចគ្នា នោះវេទិកា មជ្ឈត្តកម្មតែមួយត្រូវបង្កើតឡើងដើម្បីពិនិត្យមើលពាក្យបណ្តឹងទាំងនោះ ប្រសិនបើបណ្តាភាគីនៃ វិវាទឯកភាព។ បណ្តាភាគីនៃវិវាទគប្បីខិតខំបង្កើតវេទិកាមជ្ឈត្តកម្មតែមួយនៅពេលណាដែលអាច ធ្វើទៅបាន។
- ២- វេទិកាមជ្ឈត្តកម្មតែមួយ ត្រូវរៀបចំការពិនិត្យរបស់ខ្លួននិងបង្ហាញពីលទ្ធផលរបស់ខ្លួនក្នុងលក្ខណៈ មួយដែលថា សិទ្ធិរបស់បណ្តាភាគីនៃវិវាទអាចនឹងប្រើប្រាស់ ប្រសិនបើវេទិកាមជ្ឈត្តកម្មដោយឡែក បានពិនិត្យលើបណ្តឹងតវ៉ាទាំងនោះ ក៏សិទ្ធិនោះគ្មានការខូចខាតឡើយ។
- ៣- ប្រសិនបើវេទិកាមជ្ឈត្តកម្មលើសពីមួយ ត្រូវបានបង្កើតឡើងដើម្បីពិនិត្យពីចំណុចមើលលើបណ្តឹង ទាក់ទងនឹងបញ្ហាដូចគ្នានោះ បណ្តាភាគីនៃវិវាទត្រូវខិតខំដើម្បីធានាថាបុគ្គលដដែលៗទាំងនោះបម្រើ ការងារជាមជ្ឈត្តករសម្រាប់វេទិកាមជ្ឈត្តកម្មនីមួយៗ។ វេទិកាមជ្ឈត្តកម្មនោះ ត្រូវពិគ្រោះយោបល់គ្នា ដើម្បីធានាថា ដំណើរការវេទិកាមជ្ឈត្តកម្មនោះបានចុះសម្រុងគ្នា តាមវិសាលភាពដែលអាចធ្វើបាន។

**មាត្រា១០**

**តាមវិធី**

- ១- ភាគីណាមួយដែលមានផលប្រយោជន៍គួរឱ្យកត់សម្គាល់ពាក់ព័ន្ធនឹងបញ្ហាណាមួយនៅចំពោះមុខ វេទិកាមជ្ឈត្តកម្ម អាចជូនដំណឹងដល់បណ្តាភាគីនៃវិវាទអំពីផលប្រយោជន៍របស់ខ្លួន ក្នុងអំឡុងពេល ១០ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការទទួលបានការជូនដំណឹងដោយភាគីឆ្លើយតប ពីការស្នើសុំ បង្កើតវេទិកាមជ្ឈត្តកម្ម ឬកាលបរិច្ឆេទនៃសំណើសុំវេទិកាពិនិត្យឡើងវិញលើអនុលោមភាពស្រប តាមមាត្រា១៦ (ការពិនិត្យឡើងវិញលើអនុលោមភាព)។ ភាគីនោះត្រូវផ្តល់ការជូនដំណឹងនេះ ដល់បណ្តាភាគីផ្សេងទៀតទាំងអស់នៅពេលដំណាលគ្នា។ ភាគីដែលជូនដំណឹងអំពីផលប្រយោជន៍ គួរឱ្យកត់សម្គាល់របស់ខ្លួននោះ ត្រូវមានសិទ្ធិនិងកាតព្វកិច្ចជាភាគីទីបី។

**ANNEX 8-1**

**SCHEDULES OF SPECIFIC COMMITMENTS**

**Schedule of Brunei Darussalam**

**Schedule of Cambodia**

**Schedule of Indonesia**

**Schedule of Lao PDR**

**Schedule of Malaysia**

**Schedule of Myanmar**

**Schedule of the Philippines**

**Schedule of Singapore**

**Schedule of Thailand**

**Schedule of Viet Nam**

**Schedule of Hong Kong, China**



CHAPTER 9

ECONOMIC AND TECHNICAL CO-OPERATION

Article 1

Objectives

1. The Parties, in pursuit of their mutual benefits, agree to undertake economic and technical co-operation under this Chapter in order to enable the Parties to facilitate, implement, expand, and enhance the benefits of this Agreement, taking into account the different levels of economic development of the Parties, especially the least-developed ASEAN Member States.
2. The economic and technical co-operation under this Chapter shall aim, *inter alia*, at:
  - (a) supporting the effective and efficient implementation and utilisation of this Agreement;
  - (b) creating new opportunities for trade and investment and promoting competitiveness and innovation through the involvement, where appropriate, of the private sector including the small and medium enterprises (SMEs) by, *inter alia*, facilitating the integration of SMEs into Global Value Chains, and encouraging SMEs to organise or participate in trade promotion events;
  - (c) promoting and deepening the level of economic and technical co-operation among the Parties by implementing the Work



Programme under Article 4 (Implementation of Economic and Technical Co-operation); and

- (d) enhancing the capabilities of the Parties through capacity building activities to enable the Parties to take full benefit of this Agreement.

**Article 2**

**Scope**

The economic and technical co-operation under this Chapter shall support the implementation of this Agreement through economic and technical co-operation activities which are related to trade in goods, trade in services, investment, and other areas, as mutually agreed by the Parties.

**Article 3**

**Resources**

1. Taking into account the different levels of economic development of the Parties, the Parties shall contribute appropriately to the implementation of the Work Programme under Article 4 (Implementation of Economic and Technical Co-operation).

2. In determining the appropriate level of contribution to the Work Programme, the Parties shall take into account:

- (a) the different levels of development and capacity of the Parties;





- (b) the funding or in-kind contributions for implementing the Work Programme made by the Parties; and
- (c) that the appropriate level of contribution enhances the relevance and sustainability of co-operation, strengthens partnerships among the Parties, and builds the Parties' shared commitment to the effective implementation and oversight of the Work Programme.

**Article 4**

**Implementation of Economic and Technical Co-operation**

1. Economic and technical co-operation activities shall involve Hong Kong, China and at least two ASEAN Member States.
2. Notwithstanding paragraph 1, economic and technical co-operation activities may involve Hong Kong, China and only one ASEAN Member State, provided that those activities are regional in nature and of benefit to other ASEAN Member States. Such activities shall aim at, *inter alia*, narrowing the gaps of economic development among ASEAN Member States or promoting the well-being of the people of ASEAN Member States towards further integration of ASEAN.
3. The AHKFTA Joint Committee shall decide on matters relating to the implementation of this Chapter, including the development of a Work Programme for economic and technical co-operation activities.



4. The Parties may consider co-operation with external parties as deemed necessary to support the implementation of economic and technical co-operation activities under this Chapter.

5. The Work Programme shall be a reference document for implementing economic and technical co-operation activities and shall include:

- (a) guidelines to implement economic and technical co-operation activities;
- (b) a list of economic and technical co-operation activities; and
- (c) other aspects mutually agreed by the AHKFTA Joint Committee.

**Article 5**

**Non-Application of Chapter 13 (Consultations and Dispute Settlement)**

Chapter 13 (Consultations and Dispute Settlement) shall not apply to any matter arising under this Chapter.



CHAPTER 10

INTELLECTUAL PROPERTY

Article 1

**Affirmation of the TRIPS Agreement**

Each Party affirms its rights and obligations with respect to another Party under the *Agreement on Trade-Related Aspects of Intellectual Property Rights* in Annex 1C to the WTO Agreement (the "TRIPS Agreement").

Article 2

**Co-operation**

The Parties agree to promote and strengthen co-operation in the area of intellectual property rights in order to enhance their economic and trade relations.



CHAPTER 11

GENERAL PROVISIONS AND EXCEPTIONS

Article 1

Transparency

1. Unless otherwise provided in this Agreement, in accordance with its laws and regulations, each Party shall make publicly available or, if not publicly available, provide upon request, its laws, regulations, administrative procedures, and administrative rulings and judicial decisions of general application as well as international agreements to which the Party is a party, that pertain to or affect the implementation and operation of this Agreement.

2. Each Party shall, upon request by another Party, respond to specific questions from, and provide information to, the latter, in the English language, with respect to matters referred to in paragraph 1.

Article 2

General Exceptions

1. For the purposes of Chapter 2 (Trade in Goods), Chapter 3 (Rules of Origin), Chapter 4 (Customs Procedures and Trade Facilitation), Chapter 5 (Sanitary and Phytosanitary Measures), and Chapter 6 (Standards, Technical Regulations and Conformity Assessment Procedures), Article XX of GATT 1994 and its interpretive notes are incorporated into and shall form part of this Agreement, *mutatis mutandis*.





2. For the purposes of Chapter 8 (Trade in Services), Article XIV of GATS including its footnotes is incorporated into and shall form part of this Agreement, *mutatis mutandis*.

**Article 3**

**Security Exceptions**

- 1. Nothing in this Agreement shall be construed to:
  - (a) require any Party to furnish any information the disclosure of which it considers contrary to its essential security interests;
  - (b) prevent any Party from taking any action which it considers necessary for the protection of its essential security interests:
    - (i) relating to fissionable and fusionable materials or the materials from which they are derived;
    - (ii) relating to the traffic in arms, ammunition and implements of war and to such traffic in other goods and materials, or relating to the supply of services, as carried on directly or indirectly for the purpose of supplying or provisioning a military establishment;
    - (iii) taken so as to protect critical public infrastructure <sup>14</sup> including communications, power and water infrastructures from deliberate attempts

<sup>14</sup> For clarity, this includes critical public infrastructures whether publicly or privately owned.



intended to disable or degrade such infrastructures; or

(iv) taken in time of national emergency or war or other emergency in external relations; or

(c) prevent any Party from taking any action in pursuance of its obligations under the *United Nations Charter* for the maintenance of international peace and security.

2. A Party shall promptly inform the other Parties to the fullest extent possible of measures taken under subparagraphs 1 (b) and 1 (c) and of their termination.

**Article 4**

**Taxation Measures**

1. Except as provided in this Article, nothing in this Agreement shall apply to taxation measures.

2. This Agreement shall only grant rights or impose obligations with respect to taxation measures where corresponding rights and obligations are also granted or imposed under the WTO Agreement.

3. Nothing in this Agreement shall affect the rights and obligations of any Party under any tax convention relating to the avoidance of double taxation in force between any of the Parties. In the event of any inconsistency relating to a taxation measure between this Agreement and any such tax convention, the latter shall prevail. Any consultation between the relevant Parties about whether an inconsistency relates to a taxation measure shall be done by the competent tax authorities, as stipulated under the internal laws of the



relevant Parties. The request for such consultation shall be addressed to the relevant Parties through the contact points designated in accordance with Article 2 (Communications) of Chapter 12 (Institutional Provisions).

4. Nothing in this Agreement shall oblige a Party to extend to any other Party the benefit of any treatment, preference or privilege arising from any existing or future agreement relating to the avoidance of double taxation or from the provisions on the avoidance of double taxation in any other agreement or arrangement by which the Party is bound.

5. For the purposes of this Article, taxation measures do not include any customs duties.

Article 5

**Disclosure of Information**

1. Unless otherwise provided in this Agreement, where a Party provides information to another Party in accordance with this Agreement and designates the information as confidential, the other Party shall maintain the confidentiality of the information. Such information shall be used only for the purposes specified, and shall not be otherwise disclosed without the specific written permission of the Party providing the information.

2. Unless otherwise provided in this Agreement, nothing in this Agreement shall require any Party to furnish or allow access to confidential information, the disclosure of which would impede law enforcement or violate its internal law, or otherwise be contrary to the public interest, or which would prejudice legitimate



commercial interests of particular enterprises, public or private.

**Article 6**

**Application**

Each Party shall take such reasonable measures as may be available to it to ensure observance of the provisions of this Agreement by the regional and local governments and authorities within its Area.





CHAPTER 12

INSTITUTIONAL PROVISIONS

Article 1

AHKFTA Joint Committee

1. The Parties hereby establish the ASEAN - Hong Kong, China Free Trade Area Joint Committee (the "AHKFTA Joint Committee") consisting of representatives of the Parties.

2. The functions of the AHKFTA Joint Committee shall be to:

- (a) review the implementation and operation of this Agreement and the AHK Investment Agreement;
- (b) consider and recommend to the Parties any amendment to this Agreement or the AHK Investment Agreement;
- (c) supervise and co-ordinate the work of all subsidiary bodies established under this Agreement<sup>15</sup>, as well as other joint activities conducted under this Agreement and the AHK Investment Agreement <sup>16</sup>;

<sup>15</sup> For the avoidance of doubt, subsidiary bodies established under this Agreement include the sub-committees established under the relevant Chapters of this Agreement, but does not include any arbitral tribunal established under Chapter 13 (Consultations and Dispute Settlement).

<sup>16</sup> The other joint activities do not include activities conducted under Chapter 13 (Consultations and Disputes Settlement) and arbitration conducted under the AHK Investment Agreement.



- (d) consider and adopt, where appropriate, decisions and recommendations of subsidiary bodies established under this Agreement;
- (e) consider any other matter that may affect the operation of this Agreement or the AHK Investment Agreement or that is entrusted to it by the Parties; and
- (f) carry out any other function as the Parties may agree.

3. In the fulfilment of its functions, the AHKFTA Joint Committee may establish additional subsidiary bodies, including *ad hoc* bodies, and assign the subsidiary bodies established under this Agreement with tasks on specific matters, or delegate its responsibilities to any of them.

4. The AHKFTA Joint Committee shall establish its rules and procedures.

5. Unless the Parties otherwise agree, the AHKFTA Joint Committee shall convene its first meeting within one year after this Agreement enters into force. Its subsequent meetings shall be convened at such frequency as the Parties may mutually determine, and as necessary to discharge its functions under this Agreement. Unless the Parties otherwise agree, the AHKFTA Joint Committee shall convene alternately in ASEAN Member States and Hong Kong, China. Special meetings of the AHKFTA Joint Committee may be convened, as agreed by the Parties, within 30 days from the date of receipt of the request of a Party or as otherwise mutually determined by the Parties.



**Article 2**

**Communications**

1. Each Party shall designate a contact point to facilitate communications among the Parties on any matter relating to this Agreement. All official communications in this regard shall be in the English language.

2. Each Party shall provide details of its contact point to the other Parties. Each Party shall notify the other Parties promptly of any amendment to the details of its contact point.



CHAPTER 13

CONSULTATIONS AND DISPUTE SETTLEMENT

SECTION A

Introductory Provisions

Article 1

Definitions

For the purposes of this Chapter, unless the context otherwise requires:

- (a) **Complaining Party** means any Party that requests consultations under Article 6 (Consultations);
- (b) **dispute arising under this Agreement** means a complaint made by a Complaining Party concerning any measure affecting the operation, implementation, or application of this Agreement whereby any benefit accruing to such Party under this Agreement is being nullified or impaired, or the attainment of any objective of this Agreement is being impeded, as a result of the failure of the Responding Party to carry out its obligations<sup>17</sup> under this Agreement<sup>18</sup>;

<sup>17</sup> A failure to carry out its obligations includes application by the Responding Party of any measure which is in conflict with the obligations under this Agreement.

<sup>18</sup> Non-violation complaints are not permitted under this Agreement.





- (c) **Parties to the dispute** means the Complaining Party and the Responding Party;
- (d) **Responding Party** means any Party to which the request for consultations is made under Article 6 (Consultations); and
- (e) **Third Party** means any Party that has notified its substantial interest in the matter before an arbitral tribunal pursuant to Article 10 (Third Party).

**Article 2**

**Objective**

The objective of this Chapter is to provide an effective, efficient and transparent process for consultations and settlement of disputes arising under this Agreement.

**Article 3**

**Scope and Coverage**

1. Unless otherwise provided in this Agreement, this Chapter shall apply to the settlement of disputes arising under this Agreement. This Chapter shall not apply to the settlement of disputes arising under Chapter 7 (Trade Remedies), Chapter 9 (Economic and Technical Co-operation), and Chapter 10 (Intellectual Property).
2. This Chapter shall apply subject to such special and additional provisions on dispute settlement contained in other Chapters of this Agreement.
3. Subject to Article 5 (Choice of Forum), this Chapter is without prejudice to the rights of a Party to



have recourse to dispute settlement procedures available under other international agreements to which it is a party.

**Article 4**

**General Provisions**

1. This Agreement shall be interpreted in accordance with the customary rules of treaty interpretation of public international law.
2. All notifications, requests and replies made pursuant to this Chapter shall be in writing.
3. The Parties to the dispute are encouraged at every stage of the dispute to make every effort to reach a mutually agreed solution to the dispute. Where a mutually agreed solution is reached, the terms and conditions of the agreement shall be notified to all other Parties.
4. Unless otherwise specified, any time period provided in this Chapter may be modified by mutual agreement of the Parties to the dispute provided that any such modification shall not prejudice the rights of a Third Party pursuant to Article 10 (Third Party).

**Article 5**

**Choice of Forum**

1. Where a dispute concerning any matter arises under this Agreement and under another international agreement to which the Parties to the dispute are party, the Complaining Party may select the forum in which to address that matter. The forum selected shall be used



to the exclusion of other possible fora in respect of that matter.

2. For the purposes of this Article, the Complaining Party shall be deemed to have selected the forum in which to settle the dispute when it has requested the establishment of an arbitral tribunal pursuant to Article 8 (Request for Establishment of an Arbitral Tribunal) or requested the establishment of, or referred a matter to, a dispute settlement panel under another international agreement.

3. This Article does not apply where the Parties to the dispute agree in writing that this Article shall not apply to a particular dispute.

**SECTION B**

**Consultation Provisions**

**Article 6**

**Consultations**

1. A Party may request consultations with any other Party with respect to any dispute arising under this Agreement. A Responding Party shall accord due consideration to a request for consultations made by a Complaining Party and shall accord adequate opportunity for such consultations.

2. A request for consultations shall give the reasons for the request, including identification of the measure at issue and an indication of the factual and legal basis for the complaint.





3. The Complaining Party shall simultaneously provide a copy of such request to all other Parties. The Responding Party shall immediately acknowledge receipt of the request by way of notification to all the Parties, indicating the date on which the request was received.

4. The Responding Party shall, unless otherwise mutually agreed, reply to the request within seven days after the date of its receipt and shall enter into consultations within a period of no more than:

- (a) 10 days after the date of receipt of the request in cases of urgency, including those concerning perishable goods; or
- (b) 30 days after the date of receipt of the request for any other matter.

5. If the Responding Party does not enter into consultations within the periods specified in paragraph 4, or a period otherwise mutually agreed, the Complaining Party may proceed directly to request the establishment of an arbitral tribunal pursuant to Article 8 (Request for Establishment of an Arbitral Tribunal).

6. The Parties to the dispute shall make every effort to reach a mutually satisfactory solution through consultations. To this end, the Parties to the dispute shall:

- (a) provide sufficient information to enable a full examination of the matter, including how the measure at issue might affect the implementation or application of this Agreement;





- (b) treat any confidential or proprietary information exchanged in the course of consultations on the same basis as the Party providing the information; and
- (c) upon request by a Party to the dispute, endeavour to make available for the consultations personnel of their government agencies or other regulatory bodies who have responsibility for or expertise in the matter under consultation.

7. Consultations shall be confidential and without prejudice to the rights of the Parties to the dispute in any further or other proceedings.

8. Whenever a Party other than the Parties to the dispute considers that it has a substantial trade interest in the consultations, such Party may notify the Parties to the dispute, within seven days after the date of the notification of the request for consultations, of its desire to be joined in the consultations. Such notification shall be simultaneously provided to all other Parties. Such Party shall be joined in the consultations if the Parties to the dispute agree.

**Article 7**

**Good Offices, Conciliation, Mediation**

1. The Parties to the dispute may at any time agree to good offices, conciliation or mediation. Procedures for good offices, conciliation or mediation may begin at any time and be terminated at any time.

2. If the Parties to the dispute agree, procedures for good offices, conciliation or mediation may continue



while the matter is being examined by an arbitral tribunal established or re-convened under this Chapter.

3. Proceedings involving good offices, conciliation and mediation and positions taken by the Parties to the dispute during these proceedings shall be confidential and without prejudice to the rights of any Party to the dispute in any further or other proceedings.

**SECTION C**

**Adjudication Provisions**

**Article 8**

**Request for Establishment of an Arbitral Tribunal**

1. The Complaining Party may request the establishment of an arbitral tribunal to consider the dispute arising under this Agreement if:

- (a) the Responding Party does not enter into consultations in accordance with paragraph 4 of Article 6 (Consultations); or
- (b) the consultations fail to resolve a dispute within:
  - (i) 20 days after the date of receipt of the request for consultations in cases of urgency, including those concerning perishable goods;
  - (ii) 60 days after the date of receipt of the request for consultations regarding any other matter; or



(iii) any other period as the Parties to the dispute may agree.

2. A request made pursuant to paragraph 1 shall identify the specific measure at issue and provide details of the factual and legal basis of the complaint (including the provisions of this Agreement to be addressed by the arbitral tribunal) sufficient to present the problem clearly.

3. The Complaining Party shall simultaneously provide a copy of such request to all other Parties. The Responding Party shall immediately acknowledge receipt of the request by way of notification to all the Parties, indicating the date on which the request was received.

4. Where a request is made pursuant to paragraph 1, an arbitral tribunal shall be established in accordance with Article 11 (Establishment and Re-convening of an Arbitral Tribunal).

**Article 9**

**Procedures for Multiple Complainants**

1. Where more than one Party requests the establishment of an arbitral tribunal related to the same matter, a single arbitral tribunal shall be established to examine these complaints if all the Parties to the disputes agree. The Parties to the disputes should seek to establish a single arbitral tribunal whenever feasible.

2. The single arbitral tribunal shall organise its examination and present its findings in such a manner that the rights which the Parties to the dispute would





have enjoyed had separate arbitral tribunals examined the complaints are in no way impaired.

3. If more than one arbitral tribunal is established to examine the complaints related to the same matter, the Parties to the disputes shall endeavour to ensure that the same persons serve as arbitrators for each arbitral tribunal. The arbitral tribunals shall consult each other to ensure, to the greatest extent possible, that the timetables for the arbitral tribunal processes are harmonised.

**Article 10**

**Third Party**

1. Any Party having a substantial interest in a matter before an arbitral tribunal may notify the Parties to the dispute of its interest no later than 10 days after the date of receipt by the Responding Party of the request for the establishment of the arbitral tribunal or the date of a request for a Compliance Review Tribunal pursuant to Article 16 (Compliance Review). The Party shall simultaneously provide such notification to all other Parties. The Party notifying its substantial interest shall have the rights and obligations of a Third Party.

2. A Third Party shall receive the submissions of the Parties to the dispute to the first substantive meeting of the arbitral tribunal with the Parties to the dispute under Rule 10 of Annex 13-1 (Rules of Procedure for Arbitral Tribunal Proceedings).

3. A Third Party shall have an opportunity to make at least one written submission to the arbitral tribunal and shall have an opportunity to be heard by the arbitral tribunal at its first substantive meeting with the







**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៥៥៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

**ត្រាស់ព្រះរាជទាន**

**ទូរ**

ក-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :

- ១- ឧត្តមសេនីយ៍ទោ ចាន់ ដារ៉ាវិទ្ធី      អត្តលេខ ០៣៨៨៨១
- ២- ឧត្តមសេនីយ៍ទោ ម៉ម នាង            អត្តលេខ ០១៦៥២៧
- ៣- ឧត្តមសេនីយ៍ទោ ខាន់ ផុល        អត្តលេខ ០១៤០២១
- ៤- ឧត្តមសេនីយ៍ត្រី សូ ពិសាខ        អត្តលេខ ១៦៨៤៤៧
- ៥- ឧត្តមសេនីយ៍ត្រី អ៊ុំ វេមី            អត្តលេខ ២០០៧៨៦
- ៦- វរសេនីយ៍ឯក អ៊ុក បុរសរតន៍      អត្តលេខ ០១៩៨៤៥
- ៧- វរសេនីយ៍ឯក ប៊ិន ប៊ុនស៊ាប      អត្តលេខ ០៤៨៤៨៩
- ៨- វរសេនីយ៍ឯក ឌី លីថុង            អត្តលេខ ០១៨២០៥
- ៩- វរសេនីយ៍ឯក គា កុសល            អត្តលេខ ០៤៤៥៥០
- ១០- វរសេនីយ៍ឯក ទុយ សុភា            អត្តលេខ ០៤៧៩២៦
- ១១- វរសេនីយ៍ឯក មាស វ៉ា            អត្តលេខ ០១៣៨០០
- ១២- វរសេនីយ៍ឯក នង សាលី        អត្តលេខ ០១៧៩២២
- ១៣- វរសេនីយ៍ឯក លីម ធី            អត្តលេខ ០៣១៧៥២



១-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អសប្រធិ:

- ១- វរសេនីយ៍ទោ ចាប ចន្ទា អគ្គលេខ ២១៦៣៤៧
- ២- វរសេនីយ៍ទោ សុខ សុភ័ក្ត្រ អគ្គលេខ ០២៦៨២៤
- ៣- វរសេនីយ៍ទោ ឃុត ប្រុស អគ្គលេខ ០៧៨១៩៧
- ៤- វរសេនីយ៍ទោ ជួន វុទ្ធី អគ្គលេខ ១៦៨៤៥៣
- ៥- វរសេនីយ៍ទោ ជា សំឡើន អគ្គលេខ ១៣៧៧៦២
- ៦- វរសេនីយ៍ទោ រស់ សោភ័ណ្ណ អគ្គលេខ ១៦៣២០៨
- ៧- វរសេនីយ៍ទោ ឡោះ សាហ្វីអ៊ី អគ្គលេខ ០៧០៥៧៣
- ៨- វរសេនីយ៍ទោ ឈឿន ណាន់ អគ្គលេខ ០៤៩២៤១
- ៩- វរសេនីយ៍ទោ ប៉ុន គឹមឈុន អគ្គលេខ ១៩៥៨៩៦
- ១០- វរសេនីយ៍ទោ ជា រតនៈ អគ្គលេខ ០៦៥៩៩៥
- ១១- វរសេនីយ៍ទោ យឹម ណារ៉េន អគ្គលេខ ២០០៨៧៨
- ១២- វរសេនីយ៍ទោ ថន វុទ្ធី អគ្គលេខ ១៤១៨០៩
- ១៣- វរសេនីយ៍ទោ ជា ច័ន្ទកុសល អគ្គលេខ ០៥៨២១៨
- ១៤- វរសេនីយ៍ទោ ម៉ែន ចន្ទា អគ្គលេខ ០២៥៥៦៥
- ១៥- វរសេនីយ៍ទោ ស៊ីង ឈី អគ្គលេខ ០៥៩៤៣៣
- ១៦- វរសេនីយ៍ទោ ឌី ស៊ឹម អគ្គលេខ ១៧៨៩៣៥
- ១៧- វរសេនីយ៍ទោ ហេង សារឿន អគ្គលេខ ០៤៩៤៦៩
- ១៨- វរសេនីយ៍ទោ ទិញ ឡុង អគ្គលេខ ១៦៨៤៥៤
- ១៩- វរសេនីយ៍ទោ កៅ ម៉ូលីវណ្ណ អគ្គលេខ ០៣១៦៩៦
- ២០- វរសេនីយ៍ទោ អ៊ុង ពៅ អគ្គលេខ ០១៩៩០៣
- ២១- វរសេនីយ៍ទោ អ៊ូ ហារី អគ្គលេខ ១៧៩៨៤៨

លេខ ៤១១១.១៥៨៦

ន សហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២០

បានប្រមូលត្រឹមត្រូវតាមច្បាប់ដើម  
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៥៥៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស អន្តរាជករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខនស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** អនុញ្ញាតឱ្យលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំដល់ កញ្ញា **អ៊ុក សិរិរាជនី (OUK SURIRACHNY)** ជនជាតិ **ខ្មែរ** សញ្ជាតិ **ខ្មែរ** កើតនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ១៩៩២ ទីកន្លែងកំណើតសង្កាត់វាលវែង ខណ្ឌព្រៃកក រាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងរស់នៅសាធារណរដ្ឋសិង្ហបុរី។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព.រ. ៤០១១.១៥៨៧

*ន សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**

**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

កិត្តិនិក្ខេបនាមបណ្ឌិត **មីន ឈិន**







**ព្រះរាជក្រឹត្យ**  
**យើង**

នស/រកត/១១២០/ ១៤៤៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា )

**ត្រាស់បង្គាប់**

ផ្តល់គោរមងារ :

លោក **គាំង មុនី**

ជា

**ឧកញ៉ា**

លេខ ៤០១១. ១៤៨៨

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីបំប៉ន**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
**កិត្តិនីតិកោសលបណ្ឌិត មិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៥៥៨

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា )

**ត្រាស់បង្គាប់**

ផ្តល់គោរមងារ :

អ្នកស្រី **ហេង សុគន្ធា**

ជា

**ឧកញ៉ា**

នស/រកត/១១១១/ ១៥៥៧

*សីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៤៥៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៣១៥/០០២ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៥/៣២៧ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ ស្តីពីការតែងតាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៧/១១៦៩ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការតែងតាំងអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានលាយបំបែក
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦១៥/៦៤៨ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តមប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

**ត្រាស់បង្គាប់**

- មាត្រា១ :** បញ្ចប់មុខតំណែងពីទីប្រឹក្សាឯកឧត្តមប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងពីទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំងអស់ ដែលបានទទួលការតែងតាំងដោយព្រះរាជក្រឹត្យមុនថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
- មាត្រា២ :** ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

លេខ ៤៥០១១. ១៤៦០

*សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
*[Signature]*  
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/១៤៦០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

**ត្រួតពិនិត្យព្រះរាជណាម**

នូវ

**ក-គ្រឿងឥស្សរិយយស ជាតិបុរាណ**

- |                         |                                             |
|-------------------------|---------------------------------------------|
| ១- ឯកឧត្តម យ៉ាង ហៃ      | ៦- ឧត្តមសេនីយ៍ឯក ឯល វណ្ណថន អត្តលេខ ០០៤០១៦   |
| ២- ឯកឧត្តម រស់ សុវណ្ណ   | ៧- ឧត្តមសេនីយ៍ឯក ស្រួល សុខជា អត្តលេខ ០១១៧៧៨ |
| ៣- ឯកឧត្តម ម៉ា នវិទ្ធី  | ៨- ឧត្តមសេនីយ៍ទោ ទឹម សំអូន អត្តលេខ ០១១៧៣៤   |
| ៤- លោក គឹម រតនា         | ៩- ឧត្តមសេនីយ៍ទោ នូវ សារិទ្ធ អត្តលេខ ០១១៧៧៩ |
| ៥- លោក ទេព ច័ន្ទពិសិដ្ឋ | ១០- លោក អូលីវ័យ៉េ មីនេល ម៉ារី ជឺតហស្មេ      |

**ខ-គ្រឿងឥស្សរិយយស ព្រះរាជណាមក្រុងកម្ពុជា ថ្នាក់ មហាសេនីយ៍ខ្ពស់**

- |                          |                        |
|--------------------------|------------------------|
| ១- ឯកឧត្តម ប្រាក់ គឹមហុង | ៧- លោកស្រី ណុប បូរ៉ាមី |
| ២- លោកជំទាវ ម៉ម សាមៀន    | ៨- លោក កាន់ យ៉ាងម៉ឺង   |
| ៣- លោក ខន ជានេត          | ៩- លោក វ៉ាង ផៃហ័រ      |
| ៤- លោក លី ហាងហុង         | ១០- លោក ជូ ធុនគីរ      |
| ៥- លោក ហូ តាន់           | ១១- លោក នូ ម៉ុនសារិទ្ធ |
| ៦- លោកស្រី គង់ សីចេង     | ១២- លោក ថាវ គុយហ៊ាង    |

**គ-គ្រឿងឥស្សរិយយស មុនីសារាអំណួរ ថ្នាក់ មហាសេនីយ៍ខ្ពស់**

- |                    |                                |
|--------------------|--------------------------------|
| ១- លោក នឹង អាយម៉ឺង | ៤- កញ្ញា ណែ វិច្ឆិកា           |
| ២- លោក ជា ឡុង      | ៥- លោកស្រី ប៊ែណាដេត គីស        |
| ៣- លោក ឡេង ធុន     | ៦- លោក ប៊ុយ កុមារ យេហ្គាណាថាន់ |





ប-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

១- អ្នកស្រី ហង្ស ភីឌី ២- ឧត្តមសេនីយ៍ទោ ប្រាក់ រ៉ូ អត្តលេខ ០១៧១៨៨

ង-គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា

- ១- លោក BRUNO COSME ៥- អង្គការ CARITAS INTERTIONALIS
- ២- អង្គការ MANOS UNIDAS ៦- អង្គការ CATHOLIS RELIEF SERVICE
- ៣- អង្គការ CARITAS SPAIN ៧- អង្គការ CARITAS GEMANY
- ៤- អង្គការ CARITAS ASIA ៨- អង្គការ OBOS

ច-គ្រឿងឥស្សរិយយស មុនីសារាត៍ណ្ណា ថ្នាក់ មហាសេនា

- ១- លោកស្រី យន់ ធារិន ៥- អ្នកស្រី ហាន គន់កស្យាណ
- ២- លោក ឌុក ប៉ៅហេង ៦- លោក តែ សេរីបុណ្យ
- ៣- អ្នកស្រី តឹក សុភ័ក្រ្ត ៧- លោក ហួន កុសល
- ៤- កញ្ញា សូផាន កញ្ញា

ស.ស. ២០១១. ១២៥១

*ស៊ីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



*ហ៊ុន សែន*

កិត្តិនីតិកោសលបណ្ឌិត **ហ៊ុន សែន**





**ព្រះរាជក្រឹត្យ**  
**យើង**

នស/រកត/១១២០/ ១៥៦១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

( តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា )

**ត្រាស់បង្គាប់**

ផ្តល់គោរមងារ :

លោក **ឌីណា ប្រាគង**

ជា

**ឧកញ៉ា**

លេខ ៤០១១.១៥៦៤

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៥៦៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក **លីន លីនស៊ីន** (LIU LINXIN) ជនជាតិ ចិន សញ្ជាតិ ចិន កើតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៨៦ នៅខេត្តស៊ីឈូន សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ល.រ. ៤០១១, ១៥៧៣

*ន សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**

បានធម្មងត្រឹមត្រូវតាមច្បាប់ដើម  
ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ

រដ្ឋមន្ត្រីទទួលបន្ទុកការងាររាជរដ្ឋាភិបាល

កិត្តិនីតិវិធីស្នងបណ្តុក មីន ឈិន



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៤៦៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក **ចាច ហៃយ៉ាង (ZHAO HAIYANG)** ជនជាតិ ចិន សញ្ជាតិ ចិន កើតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៨៦ នៅខេត្តលាវនិង សាធារណរដ្ឋប្រជាមានិតចិន ដោយប្តូរឈ្មោះជា **វូ វ៉ូយ៉េ (WU WEI)** ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ភាសាខ្មែរ ២០១១, ១៤៦៤

នស/រកត

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**

**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

កិត្តិនីតិកោសលបណ្ឌិត **យិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៤៦៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** តែងតាំងមុខតំណែងលោកជំទាវ **ឡៅ តារាសាត** ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

១៧.០៤.២០២០. ១៣០១

*Handwritten signature*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
 បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលមណ្ឌិត **ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៤៦៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** តម្លឹងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ត្រី** ដល់វរសេនីយ៍ឯក **អែល សិទ្ធិត្រីយ៉ា** អគ្គលេខ ៤៨៧២៣ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ ។

នស/រកត/១១២០/ ១៣០៤

*សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
*ប៊ុន ឈិន*  
កិត្តិនីតិកោសលបណ្ឌិត **ប៊ុន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៥៦៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស អង្គុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១** : តម្រូវឱ្យឧត្តមសេនីយ៍ទោ ជល់ឧត្តមសេនីយ៍ត្រី **អ៊ឹម សុភ័ក្ត្រ** អគ្គលេខ ៦១៩២៤ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២** : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ស.រ. ២០១១. ១៧០៧៧

*នរោត្តម សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
 បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
 កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៤៦៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរេជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

**ត្រាស់ព្រះរាជទាន**

**នូវ**

**គ្រឿងឥស្សរិយយស មុនីសារាគំនួរ ផ្ទាក់ មហាសេរីធម្មន៍**

- ១-ឯកឧត្តម ម៉ារ សារីន
- ២-លោក ចាន់ ថា
- ៣-លោកស្រី លៀង ស្រីម៉ុល
- ៤-លោក ចាន់ ព័ន

លេខ ៤០១១.១៣០៤

*ន សីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



*Blas*

**កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៤៦៨

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

**ប្រោសព្រះរាជទាន**

**ឱ្យ**

ក-គ្រឿងឥស្សរិយយស **ព្រះរាជានាមប្រកម្ពុជា** ថ្នាក់ **មហាសេរីចង្អុល** :

- |                      |               |     |                 |                    |               |
|----------------------|---------------|-----|-----------------|--------------------|---------------|
| ១- ព្រះមហាសមុទ្រមុនី | ច័ន្ទ សុវណ្ណ  | ៨-  | ឧត្តមសេនីយ៍ត្រី | អាត់ បូនី          | អត្តលេខ ៦៧៦០៥ |
| ២- ឯកឧត្តម           | បាំង រុទ្ធី   | ៩-  | លោក             | ដៃ ពិសិដ្ឋ         |               |
| ៣- លោក               | មាយ ឧស្សាហ៍   | ១០- | វរសេនីយ៍ឯក      | ឡ វាសនា            | អត្តលេខ ៨៧៩៧៩ |
| ៤- លោកជំទាវ          | ឡុង លីដែន     | ១១- | លោក             | កែវ រឿម            |               |
| ៥- លោក               | គឹម ជាអិកហ៊ុំ | ១២- | លោក             | គង់ ផាន់ណា         |               |
| ៦- លោក               | ណាត់ វណ្ណារ៉ា | ១៣- | លោក             | យឹម ស័ក្តណា        |               |
| ៧- លោក               | សួន បូរិន     | ១៤- | លោក             | អ៊ឹម សុវណ្ណារ៉ុត្ន |               |

ខ-គ្រឿងឥស្សរិយយស **មុនីសារាភ័ណ្ណ** ថ្នាក់ **មហាសេរីចង្អុល** :

- |          |                |    |          |                 |
|----------|----------------|----|----------|-----------------|
| ១- ឧកញ៉ា | អេង ប៉ែល       | ៦- | លោក      | ប៉េង ជាដាករ៉ាត់ |
| ២- លោក   | យង់ ច័ន្ទវណ្ណៈ | ៧- | អ្នកស្រី | ប៊ុន ធី         |
| ៣- លោក   | អេង ប៉ែត       | ៨- | អ្នកស្រី | គៀត អង្គសារត្តី |
| ៤- លោក   | ហេង វ៉ានី      | ៩- | លោក      | ស្រុយ ហ៊ុយ      |
| ៥- លោក   | សុខ ហេង        |    |          |                 |

គ-គ្រឿងឥស្សរិយយស **ព្រះរាជានាមប្រកម្ពុជា** ថ្នាក់ **មហាសេនា** :

- |             |               |     |     |                    |
|-------------|---------------|-----|-----|--------------------|
| ១- លោក      | ជ័យ សុវណ្ណ    | ៨-  | លោក | ហួត វ៉ា            |
| ២- លោក      | ពុជ កែវវិហ្សា | ៩-  | លោក | យឹម ម៉េងអៀង        |
| ៣- លោក      | កៅ សុខហេង     | ១០- | លោក | ម៉ី សុវណ្ណារ៉ា     |
| ៤- អ្នកស្រី | កៅ សុជាតា     | ១១- | លោក | វ៉ាន់នី សាំងវ៉ានីន |
| ៥- អ្នកស្រី | កៅ ជិនផណា     | ១២- | លោក | ឆោម សុខច័ន្ទដារ៉ា  |
| ៦- លោក      | កុយ សារវិទ្ធី | ១៣- | លោក | ហ៊ុំ សាម៉ឺនី       |
| ៧- លោក      | ម៉ាន់ សុគន្ធី |     |     |                    |





យ-គ្រឿងឥស្សរិយយស មុនីសារាត័ណ្ណ ថ្នាក់ មហាសេនា :

- ១- លោក ម៉ក់ ស៊ីផេត ៤- លោក សុខ សាវយេន្ទី
- ២- លោក ពៅ គឹមអាណ ៥- លោក សាយ ប៊ុនលី
- ៣- លោក ពៅ គឹមអ៊ឹង

ង-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតីនុ៎ :

- ១- ឯកឧត្តម ឃឹម ប៊ុណ្ណា ៧- លោក ស៊ាង វិចិត្រ
- ២- លោក ហៀង វិធីកា ៨- លោក គ្រូក ថុនា
- ៣- លោក ឈឹម គឹមពេញ ៩- លោក ឡឺប វិះ
- ៤- លោក ជា ណារ៉េន ១០- លោក មាស ពិសិទ្ធ
- ៥- លោក កែ សេរីវឌ្ឍនា ១១- លោក សុខ ចាន់ថុល
- ៦- លោក ភីន សុខខេង ១២- លោក កាង ស៊ាងហេង


សាលា ២០១១.១៣០៥

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៤៦១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និង កែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** និយ័តកម្ម តម្លើងក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ ដល់លោកស្រី **ប៉ាន វ៉ានី** ពីឋានន្តរស័ក្តិនាយក្រុមការ ថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីក្រុមការ មកជាឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

លេខ ៤០១១ អណ្ត.៦

ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
កិត្តិនីតិគោលលេខ ០០៣ បណ្ឌិត **មិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/១៤៧០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/២៥៨ ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃសាលាភូមិន្ទរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** តាំងសិបក្នុងក្របខ័ណ្ឌដល់លោក **ធីត សុវណ្ណារ៉ុន** ដែលបានបញ្ចប់ការសិក្សាពីសាលាភូមិន្ទរដ្ឋបាល ទៅក្នុងឋានៈសិក្សាស្រាវជ្រាវ ថ្នាក់លេខ ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពី ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២១។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនេះតទៅ។

១១៧១-១៣០៧

*សីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ខុមហ្វាយករដ្ឋប្បវេណីរាជការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
**កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៤៧១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស អង្គជ័យអរាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** និយ័តកម្មក្របខណ្ឌឯកឧត្តម **ហ៊ុន សាន** ទៅក្នុងឋាននរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ ១ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសាធារណការ និងដឹកជញ្ជូន។
- មាត្រា ២ :** ដាក់ឯកឧត្តម **ហ៊ុន សាន** ឋាននរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ ១ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ តទៅ។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣៧.២០១១.១៣០៧

ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកនិគ្រឹះការករណៈរដ្ឋមន្ត្រី**  
  
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៥៧៧៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រដ្ឋតុលាការ ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម / ០៦១៨ / ០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ : តែងតាំងមុខតំណែងឯកឧត្តម **ដួង តារា** ជាជំនួយការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

៣៣-២០១១-១៣០៥

នសហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

នាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១២៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម / ០៦១៨ / ០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០១៩៦ /០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ : តែងតាំងមុខតំណែងឯកឧត្តម **ហ៊ុន ចំរើន** ជារដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល ។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

៣៣៧.២០១១.១៣១០

**ន សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
**កិត្តិនីតិកោសលបណ្ឌិត មិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១២៧៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម / ០៦១៨ / ០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០១៩៦ / ០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំយុវជន និងកីឡា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ : តែងតាំងមុខតំណែងឯកឧត្តម **កុលដេង វឌ្ឍនារ** ជាអនុរដ្ឋលេខាធិការ នៃក្រសួងអប់រំយុវជន និងកីឡា ។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះទៅ ។

ពល. ២០១១-១៣១១

*ន សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១២៧៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តិយកម្មដល់លោក **ស៊ូ សៅឈុង** (SU, SHAOCHONG) ជនជាតិ ចិន សញ្ជាតិចិន កើតថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៨៣ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣៧ ២០១១ ១៣១៤

*សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**

**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

*កិត្តិនីតិកោសលបណ្ឌិត មិន ឈិន*



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១២៧៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក **ឈិន ហ្វូវ៉ៃ** (CHEN, FUWEI) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៨៣ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ពល. ២០១១. ១៣១៣

*សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៤៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រដ្ឋឧត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនីយកម្មដល់លោក **វ៉ូ គូយឡឿន** (WU, GUIJIAN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៨៥ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

៣៣៧២០១១.១៣១៤

*ន សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



**កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**  
**យើង**

នស/រកត/១១២០/ ១២៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស អង្គជំងឺរាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តិយកម្មដល់លោក **ឈីង ឡុងកឺ (CHING LUNG KEI)** ជនជាតិ ចិន សញ្ជាតិចិន កើតថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៥០ នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋ ប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្តកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ពល. ២០១១. ១៣១៥

នសីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
**កិត្តិនីតិកោសលបណ្ឌិត ឃីន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៤៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តិយកម្មដល់លោក **ម៉េង គ្រីន ហ៊ុយ** ( MENG XIAOHUI ) ជនជាតិ ចិន សញ្ជាតិ ចិន កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៨៧ នៅខេត្តហ៊ុយប៊ី សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ។

ពស. ២០១១ ១៣១៦

*សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រី ប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្នាក់ការកណ្តាលរដ្ឋមន្ត្រី**



កិត្តិនីតិកាលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**  
**យើង**

នស/រកត/១១២០/ ១៤៨០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

**ត្រាស់បង្គាប់**

តែងតាំង:

**ឯកឧត្តម អ៊ឹម ពិសិដ្ឋ**

ជា

ជំនួយការអមព្រះរាជលេខាធិការដ្ឋាន  
**សម្តេចព្រះមហាក្សត្រ នរោត្តម មុនិនាថ សីហនុ**  
**ព្រះវររាជហត្ថាធិការខ្មែរ ក្នុងសេរីភាព សេចក្តីថ្លែងថ្កុំ និងសុភមង្គល**  
**មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន**

លេខ ៤០១១-១៣១៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០

*Handwritten signature*

**នរោត្តម សីហមុនី**

បានធម្មជញ្ជីមត្រូវតែម្សៅបញ្ចប់ដើម  
**អគ្គនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ១៤៨ អនក្រ.បក



**អនុក្រឹត្យ**

**ស្តីពី**

**ការបន្ថែមឥណទានថវិកា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំងនិងការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១ រោច ខែ បឋមសាធា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៩/០២៥ ចុះថ្ងៃ សុក្រ ០៩ រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៤០ អនក្រ.បក ចុះថ្ងៃ សុក្រ ០២ កើត ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៩ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

**សម្រេច**

**មាត្រា ១ .-**

ដោយអនុលោមតាមបទប្បញ្ញត្តិមាត្រា ៦១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដែលប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ត្រូវបានអនុញ្ញាត ឱ្យបន្ថែមឥណទានថវិកាចំនួន ១៤០ ០៦៩ ២០០ ០០០ រៀល (មួយរយសែសិបបីលានបួនសិបប្រាំបួន លានពីររយពាន់រៀលគត់) ពីប្រាក់បញ្ញើរាជរដ្ឋាភិបាលមកជំពូក ៦៥ (ឧបត្ថម្ភធន) ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០។

**មាត្រា ២ .-**

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាស របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ឧបត្ថម្ភធនដល់រដ្ឋបាលឃុំ សង្កាត់។

**មាត្រា ៣ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១ កើត ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី  
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**



**អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន**

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ៣
  - រាជកិច្ច
  - ឯកសារ- កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**  
**លេខ: ១៨៩ អនក្រ.បក**

**អនុក្រឹត្យ**  
**ស្តីពី**

**ការបង្កើតសហគ្រាសក្រុមគ្រួសារស្ថាប័ន និងទិលានទុកដាក់សំរាម សំណល់រ៉ែ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦ /២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២៩៦/៣៦ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៦៩៦/០៣ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ



- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៥/០១៩ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៣៥ អនក្រ.បក ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ៤១ អនក្រ.បក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩៧ ស្តីពីការអនុវត្តព្រះរាជក្រមលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ
- បានឃើញអនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១១ ស្តីពីការបំពេញបន្ថែមអនុក្រឹត្យលេខ៤១ អនក្រ.បក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩៧ ស្តីពីការអនុវត្តព្រះរាជក្រមលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ
- បានឃើញអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
- យោងតាមសំណើរួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន

**សម្រេច**  
**ជំពូកទី ១**  
**បទប្បញ្ញត្តិទូទៅ**

**មាត្រា ១ .-**

ត្រូវបានបង្កើត “**សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកជាក់សំរាម សំណល់រឹង**” តទៅនេះសរសេរជាអក្សរកាត់ថា **ស.ឧ.ស.** និងសរសេរជាភាសាអង់គ្លេស Enterprise for Managing Transfer Stations and Landfills for Solid Waste (EML) ដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងបរិស្ថាន និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

**មាត្រា ២ .-**

**ស.ឧ.ស.** ត្រូវបានកំណត់ជាសហគ្រាសសាធារណៈ ក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋ ដែលមានឧបនិស្ស័យជាសហគ្រាសពាណិជ្ជកម្ម និងមានស្វ័យភាពបរិបូរណ៍ ក្នុងការដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន។

**ជំពូកទី ២**  
**បេសកកម្ម តួនាទី និងភារកិច្ច**

**មាត្រា ៣ .-**

**ស.ន.ស.** មានបេសកកម្មគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង នៃ ព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងការអភិវឌ្ឍទីប្រជុំជនប្រកបដោយសោភ័ណភាព ចីរភាព និងសុខុមាលភាព។

**មាត្រា ៤ .-**

**ស.ន.ស.** មានភារកិច្ច ដូចតទៅ៖

- សិក្សា និងរៀបចំផែនការមេសម្រាប់សាងសង់ និងអភិវឌ្ឍស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង និងហេដ្ឋារចនាសម្ព័ន្ធសមាហរណមួយចំនួនមានជាអាទិ៍ ទីកន្លែងទាញយកធនធាន កន្លែងកែច្នៃ និងរោងចក្របំប្លែងជាថាមពលអគ្គិសនី
- អនុវត្ត និងគ្រប់គ្រងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ក្នុងនាមជាភ្នាក់ងារប្រតិបត្តិគម្រោង
- ចាត់ចែង និងគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង
- ផ្តល់សេវាផ្ទេរ និងទុកដាក់សំរាម សំណល់រឹង ជូនប្រតិបត្តិករសម្អាត, ប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង ឯកជន ឬអង្គភាពរដ្ឋ ឬក្រុមហ៊ុនឯកជនផ្សេងទៀត ដែលប្រើប្រាស់សេវាផ្ទេរ និងទុកដាក់ដោយការយកថ្លៃសេវា
- សហការជាមួយរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម សំណល់រឹង និងស្ថាប័នរដ្ឋនានា ក្នុងការចែករំលែកទិន្នន័យ និងផ្តល់កិច្ចសហប្រតិបត្តិការចាំបាច់ផ្សេងទៀត ដើម្បីធានាថា យន្តការ និងប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងថ្មី អាចអនុវត្តទៅបានដោយជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់
- សម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន ឬសាធារណជន ក្នុងការរៀបចំធនធានហិរញ្ញវត្ថុ មធ្យោបាយ និងសម្ភារសម្រាប់គាំទ្រលើការងារគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង។

**មាត្រា ៥ .-**

**ស.ន.ស.** ជានីតិបុគ្គលដែលមានបុគ្គលភាពគតិយុត្តពេញលេញស្របតាមច្បាប់កំណត់ ក្នុងកិច្ចប្រតិបត្តិការអាជីវកម្ម និងការផ្តល់សេវាកម្មរបស់ខ្លួន ហើយមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ក្នុងការកាន់កាប់ ប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។



**មាត្រា ៦ .-**

ទិស្នាក់ការកណ្តាលបណ្តោះអាសន្នរបស់ **ស.ន.ស.** ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន។

**ជំពូកទី ៣  
ការដឹកនាំ និងគ្រប់គ្រង**

**មាត្រា ៧ .-**

**ស.ន.ស.** ត្រូវដឹកនាំដោយក្រុមប្រឹក្សាភិបាលចំនួន ០៧ រូប ដែលមានសមាសភាព

ដូចតទៅ៖

- តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ០១ រូប ប្រធាន
- តំណាងក្រសួងបរិស្ថាន ០១ រូប សមាជិក
- តំណាងក្រសួងមហាផ្ទៃ ០១ រូប សមាជិក
- តំណាងក្រសួងរ៉ែ និងថាមពល ០១ រូប សមាជិក
- តំណាងរដ្ឋបាលរាជធានីភ្នំពេញ ០១ រូប សមាជិក
- អគ្គនាយករបស់ **ស.ន.ស.** ០១ រូប សមាជិក
- តំណាងបុគ្គលិករបស់ **ស.ន.ស.** ០១ រូប សមាជិក។

ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលដែលមានសមាសភាពពីរិស័យសាធារណៈ លើកលែងតែ តំណាងបុគ្គលិក ត្រូវតែងតាំងសម្រាប់អាណត្តិពេញ ហើយអាចបន្តជាថ្មីទៀតបានដោយអនុក្រឹត្យតាម សំណើ របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

តំណាងបុគ្គលិក ត្រូវជ្រើសរើសដោយការបោះឆ្នោត ក្នុងចំណោមបុគ្គលិករបស់ **ស.ន.ស.** ។

សមាសភាពក្រុមប្រឹក្សាភិបាលអាចត្រូវបានបញ្ចប់មុនអាណត្តិ តាមសំណើរបស់ក្រសួង-ស្ថាប័ន តំណាង ក្នុងករណី សមាជិកក្រុមប្រឹក្សាភិបាល មានជាអាទិ៍ បាត់បង់ភាពស្របច្បាប់ជាតំណាងក្រសួង-ស្ថាប័ន ឬតំណាងបុគ្គលិករបស់ **ស.ន.ស.** ទទួលមរណភាព សុំលាលប់ជាលាយលក្ខណ៍អក្សរ បាត់បង់ សម្បទារិជ្ជាជីវៈដោយមានលិខិតបញ្ជាក់ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច ឬត្រូវបានផ្តន្ទាទោសឱ្យជាប់ ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ។



**មាត្រា ៨ .-**

ក្រសួងអាណាព្យាបាលបច្ចេកទេស ត្រូវទទួលខុសត្រូវក្នុងការបំពេញទម្រង់បែបបទនានានៃការបង្កើតក្រុមហ៊ុន ដែលមានជាអាទិ៍៖

- រៀបចំលក្ខន្តិកៈរបស់ក្រុមហ៊ុនដោយមានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- រៀបចំលក្ខន្តិកៈបុគ្គលិក
- ចាត់ចែងចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
- បំពេញទម្រង់បែបបទទាំងអស់ស្របតាមគោលការណ៍ និងបែបបទទាំងឡាយនៃនីតិក្រមហ៊ុនពាណិជ្ជកម្ម។

**មាត្រា ៩ .-**

ការងារប្រចាំថ្ងៃរបស់ **ស.ន.ស.** ត្រូវដឹកនាំដោយ “អគ្គនាយក” ០១ រូប ដែលត្រូវបានជ្រើសរើសចេញពីវិស័យសាធារណៈ ឬ វិស័យឯកជន ដោយឈរលើគោលការណ៍នៃការប្រកួតប្រជែង បើកចំហ និងតម្លាភាព ផ្អែកលើសមត្ថភាពនិងបទពិសោធន៍ក្នុងវិស័យធុរកិច្ច ឬវិស័យគ្រប់គ្រងបរិស្ថាន និងនគរូបនីយកម្ម។

អគ្គនាយកត្រូវតែងតាំងដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

**មាត្រា ១០ .-**

ភារកិច្ច និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាល ព្រមទាំងភារកិច្ចរបស់អគ្គនាយក **ស.ន.ស.** ត្រូវកំណត់ដោយលក្ខន្តិកៈសហគ្រាស ដែលការរៀបចំលក្ខន្តិកៈនោះ ត្រូវស្របតាមអនុក្រឹត្យនេះ, ច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។

លាភការរបស់ក្រុមប្រឹក្សាភិបាល និងប្រាក់បំណាច់របស់អគ្គនាយក **ស.ន.ស.** ត្រូវកំណត់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមសំណើរបស់ក្រុមប្រឹក្សាភិបាល។

**មាត្រា ១១ .-**

បុគ្គលិករបស់ **ស.ន.ស.** ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនៃលក្ខន្តិកៈបុគ្គលិកដែលសម្រេចដោយក្រុមប្រឹក្សាភិបាល។

ការរៀបចំលក្ខន្តិកៈបុគ្គលិកនេះ ត្រូវកំណត់កាតព្វកិច្ច និងសិទ្ធិរបស់និយោជិតមានជាអាទិ៍ ការជ្រើសរើស ការវិវត្តនៃអាជីព ការបញ្ឈប់មុខងារ ការផ្តល់លាភការ ការផ្តល់អត្ថប្រយោជន៍ និងការដាក់ទណ្ឌកម្ម ព្រមទាំងត្រូវអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនីតិការងារ។



**មាត្រា ១២ .-**

ការដឹកនាំ និងការគ្រប់គ្រងលើកិច្ចប្រតិបត្តិការអាជីវកម្ម និងការផ្តល់សេវាកម្ម របស់ **ស.ឧ.ស.** ត្រូវអនុលោមតាមបទប្បញ្ញត្តិនៃលក្ខន្តិកៈសហគ្រាស និងលក្ខន្តិកៈបុគ្គលិក ព្រមទាំងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានដែលពាក់ព័ន្ធនឹងការរៀបចំ និងការប្រព្រឹត្តទៅនៃសហគ្រាសសាធារណៈ។

**ជំពូកទី៤  
ការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ**

**មាត្រា ១៣ .-**

**ស.ឧ.ស.** ត្រូវកាន់កិច្ចបញ្ជីគណនេយ្យ ស្របតាមបទបញ្ញត្តិគណនេយ្យនៃកម្ពុជា និងតាមវិធានស្តង់ដាគណនេយ្យរបស់ក្រុមហ៊ុនពាណិជ្ជកម្ម ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវធ្វើជាភាសាខ្មែរ និងជាប្រាក់រៀល។

ការិយបរិច្ឆេទគណនេយ្យនីមួយៗរបស់ **ស.ឧ.ស.** ត្រូវកំណត់រយៈពេល ១២ (ដប់ពីរ) ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់កាលបរិច្ឆេទបិទបញ្ជីគណនេយ្យនៅថ្ងៃទី ៣១ ខែ ធ្នូ នៃឆ្នាំ ដែល។

របាយការណ៍ហិរញ្ញវត្ថុ របស់ **ស.ឧ.ស.** ជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការធ្វើសវនកម្មពីក្រសួងអាណាព្យាបាល និងក្រសួង-ស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធតាមការចាំបាច់ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

**មាត្រា ១៤ .-**

យ៉ាងយូរបំផុតនៅថ្ងៃទី ៣០ ខែ កញ្ញា នៃឆ្នាំបន្ទាប់ ក្រុមប្រឹក្សាភិបាលត្រូវផ្តល់ការអនុម័តលើគម្រោងអាជីវកម្ម សេវាកម្ម និងវិនិយោគប្រចាំឆ្នាំ របស់ **ស.ឧ.ស.** តាមសំណើរបស់អគ្គនាយក។ គម្រោងអាជីវកម្ម សេវាកម្ម និងវិនិយោគប្រចាំឆ្នាំត្រូវទទួលការយល់ព្រមពីក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការរៀបចំគម្រោងនេះ ត្រូវបញ្ជាក់ជាអាទិ៍នូវ៖

- លក្ខណៈវិនិច្ឆ័យសម្រាប់វាស់វែងលទ្ធផលសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ **ស.ឧ.ស.**
- ថវិកាសម្រាប់ដំណើរការនៃសហគ្រាស ត្រូវផ្សារភ្ជាប់នឹងស្ថានភាពអាជីវកម្ម សេវាកម្ម និងគោលដៅវិនិយោគរបស់សហគ្រាស
- គម្រោងវិនិយោគឆ្នាំនីមួយៗ ត្រូវរៀបចំស្របតាមកម្មវិធីវិនិយោគដែលបានកំណត់ទុកស្ថានភាពវិប្បសាច់ប្រាក់ ព្រមទាំងហិរញ្ញប្បទានបម្រុងសម្រាប់សម្រេចកម្មវិធីវិនិយោគនេះ។

**មាត្រា ១៥ .-**

**ស.ឧ.ស.** មានប្រភពធនធាន ជាអាទិ៍៖

- ដើមទុនដំបូងបានមកពីថវិកាជាតិ សម្រាប់វិនិយោគ និងដំណើរការសេវាកម្ម



- ចំណូលចរន្តពីការបង់ថ្លៃសេវាទុកដាក់សំរាម សំណល់រឹង ពីអ្នកប្រើប្រាស់ទីលាន
- ចំណូលចរន្តពីការបង់ថ្លៃសេវាគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសមាហរណកម្ម
- ឧបត្ថម្ភធនបន្ថែមជាយថាហេតុ ពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ
- អំណោយ និងអច្ឆ័យទានផ្សេងៗ
- ចំណូលពីប្រភពស្របច្បាប់ផ្សេងទៀត។

**មាត្រា ១៦ .-**

ការបន្ថែម ឬ បន្ថយដើមទុនរបស់ **ស.ន.ស.** ត្រូវសម្រេចដោយក្រុមប្រឹក្សាភិបាល និងមានការយល់ព្រមជាមុនពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយត្រូវអនុវត្តស្របតាមច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ព្រមទាំងបទប្បញ្ញត្តិហិរញ្ញវត្ថុជាធរមាន។

**មាត្រា ១៧ .-**

ត្រូវបានដាក់ឱ្យនៅអម **ស.ន.ស.** នូវមន្ត្រីត្រួតពិនិត្យរដ្ឋម្នាក់។ មន្ត្រីត្រួតពិនិត្យរដ្ឋ ត្រូវបានតែងតាំង និងបញ្ឈប់ពីតំណែងដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មន្ត្រីត្រួតពិនិត្យរដ្ឋ មានសិទ្ធិចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល របស់ **ស.ន.ស.** ហើយអាចផ្តល់យោបល់ពិគ្រោះលើចំណុចក្នុងរបៀបវារៈនៃកិច្ចប្រជុំ តែពុំមានសិទ្ធិបោះឆ្នោតអនុម័តឡើយ។

មន្ត្រីត្រួតពិនិត្យរដ្ឋអម **ស.ន.ស.** ត្រូវបំពេញការងារត្រួតពិនិត្យស្របតាមច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

**មាត្រា ១៨ .-**

រយៈពេល១៥ ថ្ងៃយ៉ាងយូរ ក្រោយពីការអនុម័តរបស់ក្រុមប្រឹក្សាភិបាល អគ្គនាយក **ស.ន.ស.** ត្រូវធ្វើជូនរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអាណាព្យាបាល នូវឯកសារមានអាទិ៍៖

- កំណត់ហេតុប្រជុំក្រុមប្រឹក្សាភិបាល
- ថវិកាសម្រាប់ការប្រព្រឹត្តទៅនិងការវិនិយោគប្រចាំឆ្នាំ
- របាយការណ៍ស្តីពីសកម្មភាព តុល្យការនិងគណនីគ្រប់គ្រង ព្រមទាំងឯកសារឧបសម្ព័ន្ធ
- របាយការណ៍ស្តីពីការត្រួតពិនិត្យគណនីនានា
- បញ្ជូនបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាលមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីតម្កល់ទុក និងធ្វើការពិនិត្យតាមដាន ព្រមទាំងវាយការណ៍ជារៀងរាល់ឆ្នាំនូវលទ្ធផលនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

៦



**ជំពូកទី ៥**  
**អវសានប្បញ្ញត្តិ**

**មាត្រា ១៩ .-**

បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា ២០ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងដីនិងថាមពល រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ ២៧ ខែ កើត ខែ មិថុនា ឆ្នាំ អ៊ូតស៊ីក ព.ស. ២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**

**រដ្ឋមន្ត្រីក្រសួងបរិស្ថាន**



**អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន**

**សាយ សំរោល់**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២០ ដើម្បីអនុវត្ត
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១៧០ អនក្រ.បក



**អនុក្រឹត្យ**

**ស្តីពី**

**ការកម្រើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំង និងកែប្រែសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តម្លើងឋានន្តរស័ក្តិនិងថ្នាក់ប្រចាំឆ្នាំ ជូនមន្ត្រីរាជការចំនួន ៤៨៧ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គិតចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ដូចមានរាយនាមខាងក្រោម ៖

១- លោក <b>លី នាងខត្តិយា</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២- លោក <b>ចាន់ សុភាព</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣- លោក <b>នួន សុមេធា</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៤- លោក <b>ជា ម៉េង</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៥- លោក <b>ឌី សុវណ្ណ</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៦- លោក <b>ម៉ឺ វង្សសុខា</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៧- លោក <b>លី ពេជ្ជនារៈ</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៨- លោក <b>កុយ រ៉ូ</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៩- លោក <b>ស៊ី វិសិម</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១០- លោក <b>អៀង ថេន</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១១- លោក <b>ហ៊ាន ក្រេង</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១២- លោក <b>ហាក់ សុផល</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៣- លោក <b>ម៉ីន បុណ្ណារិទ្ធ</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៤- លោក <b>មុញ បានសុវណ្ណអាទិត្យសិលា</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៥- លោក <b>សេង វណ្ណឌី</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦- លោក <b>គឹម កែវមុនីរត្ន</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៧- លោកស្រី <b>ច័ន្ទ ម៉ឺនឡែន</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨- លោកស្រី <b>ស្រស់ សុវណ្ណក្រកល្យាណនិកា</b>	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៩- លោកស្រី <b>ចាម សុភាព</b>	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២០- លោកស្រី <b>យក់ ម៉ីននី</b>	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២១- លោក <b>អៀង សំង</b>	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២២- លោក <b>ឈុំ សេនីវុធី</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៣- លោក <b>សេង ម៉ឺន្ណារ</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៤- លោក <b>ហួត សុធារិទ្ធ</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១





២៥- លោក ធីតុក សុភវណ្ណ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៦- លោក ហួត ភិប	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៧- លោក នួន ថេរី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៨- លោក ព្រឹម សាលី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៩- លោក ជឹម សុវណ្ណ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣០- លោក គង់ សារ៉ន	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣១- លោក គាត ហេង	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣២- លោក កែវ សំភី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៣- លោក ឈុយ សុភ័ក្ត្រ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៤- លោក សិរិ ធីណ្ណ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៥- លោក សិរ ស៊ីវាវិទ្យា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៦- លោក លី ព្យាប័រ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៧- លោក ហែម ចន្ទធី	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣៨- ឯកឧត្តម លី វិណ័យឡាន	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣៩- លោក សំ កុសល	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៤០- លោក ខៀង ពិឡាន	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៤១- លោក តែ ប៊ុនឈន	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៤២- លោក ជុក សម្បត្តិ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៤៣- លោក ស ប៊ុនវិល	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៤៤- លោកស្រី ចាន់ ចាន់នី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៤៥- លោកស្រី ប្រាក់ សាម៉ុន	ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៤៦- លោកស្រី ហង់ វិសុទ្ធ	ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៤៧- លោក ឌុំ ហួត	ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៤៨- លោក ម៉ែ ហ៊ុនឈង់	ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៤៩- លោក ធីន ចាន់ឡីវ៉ា	ពីរមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១



៥០- លោក <b>ហ៊ុញ ឫទ្ធិពល</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៥១- លោក <b>ជិត ប៉ុណ្ណារ៉ា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៥២- លោក <b>អ៊ុន កុកលាង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៥៣- លោក <b>ណុន វឌ្ឍនៈ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៥៤- លោក <b>គឹម សុផាណារិទ្ធ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៥៥- លោក <b>ហ៊ាង ហង្សវិសាល</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៥៦- លោក <b>វ៉ាន ចុក្តា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៥៧- លោក <b>ឌី ធី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៥៨- លោក <b>សេង ខៀង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៥៩- លោក <b>ហេង វិភក្ស</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៦០- លោកស្រី <b>អ៊ុំ ចន្ទសុដានី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៦១- លោកស្រី <b>អ៊ិន ម៉ាលីន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៦២- លោកស្រី <b>ចិន ខេមា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៦៣- លោកស្រី <b>ហ៊ាន ស៊ីថា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៦៤- លោកស្រី <b>នង ប័ន្ទសានី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១

៦៥- លោក <b>លេង វ៉ាន់ថន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៦៦- លោក <b>សាង លៅ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៦៧- លោក <b>ចក់ សុលីន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៦៨- លោក <b>អ៊ុំក តារ៉ា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៦៩- លោក <b>លេង កែវ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៧០- លោក <b>ចាន់ វណ្ណៈ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៧១- លោក <b>លី ម៉ីណួន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៧២- លោក <b>នួន សំរោត</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៧៣- លោក <b>ផាត គង់</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៧៤- លោក <b>ទួច ប៊ុនរ៉ាន់</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៧៥- លោក <b>ហាង ម៉ីណួនរិទ្ធ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៧៦- លោកស្រី <b>អ៊ុន ខៀ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៧៧- លោកស្រី <b>មីន ម៉ីនហេង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៧៨- លោកស្រី <b>ម៉ីន នារី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៧៩- លោក <b>សៀង វិរិទ្ធ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១



៨០- លោក <b>នីង ចន្ទា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨១- លោក <b>សុខ ឆៀង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨២- លោក <b>អ៊ុក សុមេថា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨៣- លោក <b>ស្រីន អន្តរ៉ែន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨៤- លោក <b>ឥន្ទ សុខាតុប</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨៥- លោក <b>ស្រី វណ្ណារ៉ា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨៦- លោក <b>តាំង កុកសេង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨៧- លោក <b>គង់ សុខហេង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨៨- លោក <b>ឆៀ សំរិទ្ធ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨៩- លោក <b>សុវណ្ណ សម្បត្តិ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩០- លោក <b>លេង្រៀ គុល</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩១- លោក <b>ស្រី ណារ៉ែត</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩២- លោក <b>ម៉ៅ ជានិល</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៣- លោក <b>នាវ៉ា ជានិទ្ធ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៤- លោក <b>លាង ទី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១



៩៥- លោក <b>កែវ ប័ន្ទណារិទ្ធ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៦- លោក <b>អាង សុទ្ធី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៧- លោក <b>ឡាន ពុទ្ធី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៨- លោក <b>ង៉ា ប័ន្ទធួ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៩- លោក <b>មិន ឡឿក</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០០- លោក <b>ហ៊ុន សាវ៉េត</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០១- លោក <b>ហ៊ុល ធីរិត</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០២- លោក <b>ប៉ូ ពិសិដ្ឋ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៣- លោក <b>មេ គីមឡាយ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៤- លោក <b>ហាស ចាន់ជេត</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៥- លោក <b>ង៉ា សុជាតិ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៦- លោក <b>ប៉ុក បូរិន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៧- លោក <b>នា វណ្ណារ៉ា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៨- លោកស្រី <b>ឌី ចាន់ធី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៩- លោកស្រី <b>សំ សេរីលក្ខណ៍</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១

១១០- លោកស្រី <b>ឡាយ ចន្ទា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១១- លោកស្រី <b>អ៊ុន សុខរី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១២- លោកស្រី <b>ប្រុក ម៉ុងឿម</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១៣- លោក <b>ម៉ាក ចាន់គារា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១៤- លោក <b>ជូ បណ្ណា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១៥- លោក <b>រស់ ភិរុណ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១៦- លោក <b>ណី សាភល</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១៧- លោក <b>នង ពិសិដ្ឋ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១៨- លោក <b>ហៃ សុតុន្តា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១១៩- លោក <b>ឌួន សារ៉េត</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១២០- លោក <b>អ៊ុំប សុផាន់ណូ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១២១- លោក <b>យឿន ចាន់គារា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១២២- លោក <b>ថៃ គុច</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១២៣- លោក <b>ម៉ែន ហេង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១២៤- លោក <b>ម៉ុក លុឌី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១



១២៥- លោក ម៉ឺ ថារិន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១២៦- លោកស្រី ឌី ហ្វាឌីន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១២៧- លោកស្រី សេវ សោភណនី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១២៨- លោកស្រី ហូ ណារិន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១២៩- លោកស្រី រស់ រតីយ៉ាន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៣០- លោកស្រី គុណ វិសា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៣១- លោកស្រី ឡឿង ចន្ទា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៣២- លោកស្រី នាយ៉ា សេដ្ឋន្ទ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៣៣- លោកស្រី ម៉េង ចន្ទា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៣៤- លោក រិទ្ធិ ណារ៉ុន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៣៥- លោក ឆន មុនីរ័ត្ន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៣៦- លោក រស់ សារ៉ុន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៣៧- លោក ខេង សុគន្ធី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៣៨- លោក ធើ សុភី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៣៩- លោក សេង ជានិទ្ទ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១

១៤០- លោក <b>យិន រតនា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៤១- លោក <b>ម៉ែន ណារ៉េត</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៤២- លោក <b>ម៉ែង ម៉ាឡា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៤៣- លោក <b>វ៉ា ស៊ុនធី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៤៤- លោក <b>យ៉ែម ម៉ុនថា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១៤៥- លោក <b>សុខ មូហ៊ុម</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៤៦- លោក <b>រៀង សារៀន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៤៧- លោក <b>ធុត គួនភីរម្យ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៤៨- លោក <b>យួន ជាតិក</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៤៩- លោក <b>យី សុខធារិទ្ធ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥០- លោកស្រី <b>ឆាត់ ឡេងចាន់ឆាយ៉ា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥១- លោកស្រី <b>ហាវ ភីរម្យ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥២- លោកស្រី <b>ស៊ិន សុវណ្ណារា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥៣- លោកស្រី <b>ស លីគាខ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥៤- លោកស្រី <b>សេង មូយយូ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២



១៥៥ - លោក <b>ឃឹម ហ្វាដាណេ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥៦ - លោក <b>រស់ សីហា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥៧ - លោក <b>ខេង ចាន់ស្រី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥៨ - លោក <b>ចិន វណ្ណៈ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៥៩ - លោក <b>កុក ម៉ិម</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៦០ - លោក <b>ចាន់ ភារុណ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៦១ - លោក <b>សេង ឌុប</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៦២ - លោក <b>នាន់ សុភាព</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៦៣ - លោក <b>លឹម សម្បត្តិ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៦៤ - លោក <b>ជ័យ ស</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៦៥ - លោក <b>រៀង ឧត្តម</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៦៦ - លោក <b>ឡាយ ជីវ័ន្ត</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៦៧ - លោក <b>ធុយ ចាសនា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៦៨ - លោក <b>សុខ ឌួ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៦៩ - លោក <b>សេង ពិសិដ្ឋ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២



១៧០- លោក សេង ពិសិដ្ឋ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៧១- លោក ឈឹម សុទ្ធា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៧២- លោក លី ចាន់ធី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៧៣- លោក ហេង ជារ៉ាតុធី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៧៤- លោក ជួន ចាន់ធី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៧៥- លោក សូ វិសុទ្ធី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៧៦- លោក យន់ សុភិណា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៧៧- លោក ម៉ែន ម៉ែនម៉ែន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៧៨- លោក ម៉ែន មិនា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៧៩- លោក ឃុន ចាន់តេនា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៨០- លោក អេន សំណាង	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៨១- លោកស្រី នូ ស៊ីមន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៨២- លោកស្រី ឌិត ផល្លី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៨៣- លោកស្រី ណាងន សេរីរដ្ឋា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៨៤- លោកស្រី អ៊ុយ សាវីណា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២



១៨៥- លោកស្រី <b>ហូ បឿនភី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៨៦- លោក <b>នាយ សុខការិន្ទ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៨៧- លោក <b>ស៊ាង សុឆារ៉ា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៨៨- លោក <b>ឯក ពិសិដ្ឋ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៨៩- លោក <b>លី សុភារិន្ទ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៩០- លោក <b>ហេង សុមី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៩១- លោក <b>នួន ធីរិន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៩២- លោក <b>អ៊ុល កក្កដា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៩៣- លោក <b>ឃុំ សុមី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៩៤- លោក <b>តៃ ហឿនី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៩៥- លោក <b>ឃុត និមល</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៩៦- លោក <b>កៅ សំកុល</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៩៧- លោក <b>សរ គីមស្រៀង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៩៨- លោក <b>ជីម រុន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១៩៩- លោក <b>កាំង សុភស្វរមេត្តា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២



២០០- លោកស្រី <b>ម៉ែន កែវចលលក្ខណ៍</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២០១- លោកស្រី <b>យេល លក្ខិណា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២០២- លោកស្រី <b>ទន់ ហស្សរាណ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២០៣- លោកស្រី <b>លី លាងកុយ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២០៤- លោកស្រី <b>ចាន់ ឆេវី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២០៥- លោកស្រី <b>សេង ប័ន្ទមុនី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២០៦- លោក <b>ស៊ីង សុវត្តិរ័ត្ន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២០៧- លោក <b>រេស សេរីនីន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២០៨- លោក <b>នីង វណ្ណឌី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២០៩- លោក <b>កៅ តែហុក</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២១០- លោក <b>ចាន់ សំបូរ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២១១- លោក <b>ដាវឌី ណូរិន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២១២- លោក <b>ជា ច័ន្ទា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២១៣- លោក <b>សួន សិលា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២១៤- លោក <b>ណុប ទិត្យគុណ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២





២១៥ - លោក <b>ចួន ម៉ាដូលី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២១៦ - លោក <b>ហេង វិចិត្រ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២១៧ - លោក <b>ចួន សុបុត្រា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២១៨ - លោក <b>ម៉ិះ វង្សវិសាល</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២១៩ - លោក <b>ឡឿន លីន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២២០ - លោក <b>ស្រី សុវិនិទ្ធ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២២១ - លោក <b>បិន សង្ស័យវោហា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២២២ - លោក <b>សេង ឧត្តម</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២២៣ - លោក <b>ឃុន ឧត្តម</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២២៤ - លោក <b>វិទុន ស៊ីណាង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២២៥ - លោក <b>ប៉ាង ប៉ុនមករា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២២៦ - លោក <b>យុត សុវណ្ណតារា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២២៧ - លោក <b>យុត ប័ន្ទយ៉ាវ៉ែន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២២៨ - លោក <b>វ៉ិ សុភ័ក្រ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២២៩ - លោក <b>កុប ពិសិដ្ឋ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២



២៣០- លោក <b>ទូ បណ្ណា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៣១- លោក <b>ជា ហ៊ុ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៣២- លោក <b>ហ៊ាង ប៊ុនណិត</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៣៣- លោក <b>គុយ សៀ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៣៤- លោក <b>លែង រិទ្ធិសុភិ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៣៥- លោក <b>យ៉ាត ស៊ីថា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៣៦- លោក <b>យិន ផល្លី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៣៧- លោក <b>សិន គឹមសេង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៣៨- លោក <b>ណារ ចាន់សុភក្តិ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៣៩- លោក <b>ទេព សុភ័ក្ត្រ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៤០- លោក <b>ចៅ ជាឡែន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៤១- លោកស្រី <b>ចាន់ សុជាតា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៤២- លោកស្រី <b>វ៉ា ស៊ីម៉ែន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៤៣- លោកស្រី <b>កាន់ សុធាវី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៤៤- លោកស្រី <b>ឈុន ផ្លូវរិក្ខ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២



២៤៥- លោកស្រី ឫ ពង្សកេតុ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៤៦- លោកស្រី សេង តូចឃឹម	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៤៧- លោក អ៊ុំ គ្រីយគុណ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៤៨- លោក ណាំ ស៊ិនិត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៤៩- លោក អ៊ុយ នី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៥០- លោក ទូច សុទ្ធី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៥១- លោក គឹម សេត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៥២- លោក គីង ចាន់ណា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៥៣- លោក ឡេង សេដ្ឋា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៥៤- លោក មី ណារិន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៥៥- លោក សុខ ជុំសារឿន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៥៦- លោក ម៉ៅ សក្យា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៥៧- លោក នៅ វិចិត្រា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៥៨- លោក ឌុំយ សុភា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៥៩- លោក ឯក ម៉ីណ្ណារ៉ាត់	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២



២៦០- លោក ស៊ី ស៊ីផាន់ណា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៦១- លោក អៀង ម៉ិនភាព	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៦២- លោក ហ៊ាន ឡុវ៉ាណា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៦៣- លោក គីវ សាជេត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៦៤- លោក ហេង ម៉ិនហាង	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៦៥- លោក ជ័យ ចង្វារតេស	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៦៦- លោក នាយ ឆ្លា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៦៧- លោក ប៉ែន ភីឃ្យ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៦៨- លោក អៀង វិសុទ្ធ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៦៩- លោក ឃុន សុខលាង	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៧០- លោក ហុច ស៊ុនភិប	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៧១- លោក វិន ភក្ដី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៧២- លោក អៀង សុភា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៧៣- លោក ឱម ប៉ាន់ចារិទ្ធ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៧៤- លោក ហួត ផានិត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២



២៧៥ - លោក <b>ឈុំ សុភា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៧៦ - លោក <b>កែវ អង្គារ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៧៧ - លោក <b>ឈុំ សុវណ្ណ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៧៨ - លោក <b>លី សារឿន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៧៩ - លោក <b>វិទុក គឹមសៀ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៨០ - លោក <b>ម៉ៅ ភិរេង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៨១ - លោក <b>ហេង សុជាតិ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៨២ - លោក <b>ស៊ុន នាយ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៨៣ - លោក <b>ស៊ុន ស៊ីថា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៨៤ - លោក <b>ធិត ពិរុណ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៨៥ - លោក <b>ឱក ប័ន្ទឧត្តម</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៨៦ - លោក <b>ឈឹម ម៉ៅ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៨៧ - លោក <b>ណន វ៉ាន់ណេត</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៨៨ - លោក <b>ឃិន សុភា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៨៩ - លោក <b>ថា ម៉ាណារិទ្ធ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣

២៩០- លោក <b>ឃឹក ផែ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៩១- លោកស្រី <b>សាន សុខនី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៩២- លោកស្រី <b>គាន់ លីនណា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៩៣- លោកស្រី <b>ចៅ ជូរ៉ាសេត្រ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៩៤- លោកស្រី <b>ដួង ដារ៉ា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៩៥- លោក <b>ចន ណារិទ្ធ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៩៦- លោក <b>ញាន វណ្ណៈ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៩៧- លោក <b>ស្រេង ម៉ែន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៩៨- លោក <b>កេន ចាន់ធី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៩៩- លោក <b>គង់ ឡៅ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣០០- លោក <b>សុខ ខន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣០១- លោក <b>អ៊ុយ រិទ្ធិមុនី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣០២- លោក <b>មាស វណ្ណថា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣០៣- លោក <b>សំ ម៉ីង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣០៤- លោក <b>សេង ភិវឌ្ឍន៍</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣



៣០៥ - លោក <b>បន ជីវ័ន្ត</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣០៦ - លោក <b>សៀង វុត្តារ៉ា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣០៧ - លោក <b>ហ៊ិន ហ៊ី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣០៨ - លោក <b>ឡៃ សុគន្ធ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣០៩ - លោកស្រី <b>សុខ សុគន្ធគីវី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣១០ - លោកស្រី <b>សែម សំណាង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣១១ - លោកស្រី <b>សួន សុបិន្តា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣១២ - លោកស្រី <b>ស័ក្ត ប័ន្តណាវី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣១៣ - លោក <b>សុទ្ធ វិសាល</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣១៤ - លោក <b>ហ៊ាន់ ពិសិដ្ឋ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣១៥ - លោក <b>សេង វង្សសុរ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣១៦ - លោក <b>ហាង សុខសេរី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣១៧ - លោក <b>សួន ពុទ្ធិ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣១៨ - លោក <b>រូ វិគ្គា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣១៩ - លោក <b>ស៊ឹម រិនណារដ្ឋ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣



៣២០- លោក <b>កង ភាំងអេង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣២១- លោក <b>ចាន់ សុបញ្ញាវណ្ណ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣២២- លោក <b>អ៊ុំច សុផលឡៃន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣២៣- លោក <b>អ៊ុយ ធីនិត</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣២៤- លោក <b>តែ ពិសិដ្ឋ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣២៥- លោកស្រី <b>កុយ ប៊ុនណាត</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣២៦- លោកស្រី <b>នុត ដារណាត</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣២៧- លោកស្រី <b>ខុន លក្ខិណា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣២៨- លោកស្រី <b>ផល សុដា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣២៩- លោកស្រី <b>នាយ ភេនា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៣០- លោកស្រី <b>លោង បុត្រាលក្ខ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៣១- លោក <b>នា សោតា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៣២- លោក <b>ណាង ឃុ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៣៣- លោក <b>វ៉ាន់ សុខន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៣៤- លោក <b>រឹង បូរិន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣



៣៣៥ - លោក <b>ប៊ែន ណាឃុត</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៣៦ - លោក <b>ធួ ម៉ៅ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៣៧ - លោក <b>ហាស សំបូរ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៣៨ - លោក <b>ហ៊ុន ទនសុឆ្នា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៣៩ - លោក <b>ប្រណិត ជាបណ្ណ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៤០ - លោក <b>ខ្ចីន សុន្ទរ៉ា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៤១ - លោក <b>យិន វិចិត្រ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៤២ - លោក <b>លីម ដ៏លុប</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៤៣ - លោក <b>សំ ឡោ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៤៤ - លោកស្រី <b>កៅ សុលាភ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៤៥ - លោកស្រី <b>កែវ ម៉ាលី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៤៦ - លោកស្រី <b>ឈិន សុគន្ធា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៤៧ - លោកស្រី <b>ឌីត សោភា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៤៨ - លោកស្រី <b>ស៊ិន សុខពៅ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៤៩ - លោកស្រី <b>លុក សោភា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣





៣៥០- លោកស្រី <b>អ៊ុយ រិទ្ធីរតនា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៥១- លោកស្រី <b>វ៉ាត ម៉ាឌីលែន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៥២- លោកស្រី <b>កងរី សារ៉ាវី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៥៣- លោក <b>អ៊ិន សុខឡៅ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៥៤- លោក <b>ម៉ុល វី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៥៥- លោក <b>ចាប សុផានី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៥៦- លោក <b>ម៉ុក ចន្ទា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៥៧- លោក <b>ហ៊ុ សុខឡៅ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៥៨- លោក <b>គង់ សិលា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៥៩- លោក <b>ណុម ឌីរ៉ូ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៦០- លោក <b>គង់ គីរី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៦១- លោក <b>ណុម ម៉ូលីវ៉ាន់</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៦២- លោក <b>អ៊ុយ រិទ្ធីវ៉ា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៦៣- លោកស្រី <b>អ៊ុយ រិទ្ធីវ៉ានី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៦៤- លោកស្រី <b>ម៉ុ សុខុម</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣

៣៦៥ - លោកស្រី <b>ឌុំ សេងសែនីដា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៦៦ - លោកស្រី <b>អេង ជាលីន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៦៧ - លោកស្រី <b>ហេង សុគន្ធារី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៦៨ - លោកស្រី <b>កែវ ម៉ាលីនី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៦៩ - លោកស្រី <b>ជូ ចិន្ដា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៧០ - លោកស្រី <b>គឹម ជ័រ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៧១ - លោកស្រី <b>ជិន អេងហ៊ុន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៧២ - លោក <b>ច័ន្ទ គឹម</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៧៣ - លោក <b>ឈុន អគ្គារិទ្ធ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៧៤ - លោក <b>ជួន សែ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៧៥ - លោក <b>ត្រាំង ឌឿ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៧៦ - លោក <b>ហ៊ុន សុភា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៧៧ - លោក <b>ឈិន សំណាង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៧៨ - លោក <b>ជួន វុឌ្ឍិ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៧៩ - លោក <b>ធាន ពេជ្រគិរុណ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣



៣៨០- លោក ត្រីវិល សុខសាន្ត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៨១- លោក គា ប័ន្ទវិច្ឆិកា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៨២- លោក ច័ន្ទ មីដូ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៨៣- លោក កង ពុទ្ធិស្មី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៨៤- លោក វិល វណ្ណថា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៨៥- លោក ពត សាន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៨៦- លោក ផល ចាន់ដារ៉ា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៨៧- លោក ស៊ុន សេងងន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៨៨- លោក ណាត ផាន់ណាត់	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៨៩- លោក ចង្ស បុន្នី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៩០- លោក យាង ចាន់ឡេក	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៩១- លោក លី សុភាព	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៩២- លោក ស៊ុន សុទ្ធា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៩៣- លោក នួន ប័ន្ទវ៉ាន់ដា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៣៩៤- លោក វណ្ណា សិរិយី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣





៣៩៥- លោក ជួន តេន:

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកជាថ្នាក់លេខ ៣

៣៩៦- លោក ហង់ មូ

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកជាថ្នាក់លេខ ៣

៣៩៧- លោក ទន់ ចាន់ធី

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៣៩៨- លោក នូ ស៊ីថា

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៣៩៩- លោក យីង សំអេន

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤០០- លោក មួង ជារ៉ា

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤០១- លោកស្រី ណាខន សេរីរិក្ខ

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤០២- លោកស្រី អ៊ុយ សាវិណេត

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤០៣- លោកស្រី គឹម កញ្ញា

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤០៤- លោកស្រី អ៊ុន វណ្ណក្រីស្វា

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤០៥- លោកស្រី ម៉ាត់ សេវ័នក្ខណ៍

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤០៦- លោកស្រី គង់ សោភា

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤០៧- លោកស្រី វ៉ាន់ អធិត្តា

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤០៨- លោកស្រី ឃុន ហានី

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤០៩- លោកស្រី ហេង ឆ្មោ

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤









៤៤០- លោកស្រី **អ៊ុន បូលីន**

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

៤៤១- លោក **កែវ ចាន់ឡឿន**

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤៤២- លោក **ស៊ុន សាមុន**

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

៤៤៣- លោក **ស ចំរើន**

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤៤៤- លោក **ហ្វាន សុខឃុន**

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

៤៤៥- លោក **ណូ លីដា**

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤៤៦- លោក **សោម ថៃ**

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

៤៤៧- លោក **សេង ពិសី**

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤៤៨- លោក **វ៉ាន់ ស៊ីបូណា**

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

៤៤៩- លោក **ម៉ៅ សៀកម៉េង**

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤៥០- លោក **សេង ច័ន្ទសីហា**

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

៤៥១- លោក **ឈឹម បុត្រាបុត្រ**

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤៥២- លោក **សៀង ចំរើន**

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

៤៥៣- លោក **រៀង សុខឡឿន**

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤៥៤- លោក **ឃុន សោភ័ណ**

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤









៤៨៥- លោក ស៊ុន សុខលេង

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤៨៦- លោក ភាន់ វិលីណា

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៤៨៧- លោក អន ចន្ទឡា

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

**មាត្រា ២ .-** តម្លើងឋានន្តរស័ក្តិនិងថ្នាក់ជាករណីពិសេសមុនពេលចូលនិវត្តន៍ ជូនមន្ត្រីរាជការចំនួន ០២ រូប នៃក្រុមប័ណ្ណ  
មន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គិតចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០  
ដូចមានរាយនាមខាងក្រោម ៖

១- លោកស្រី ស៊ុន ណារី

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣

មកជាថ្នាក់លេខ ១

២- លោកស្រី ជំ ចាន់ធួ

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ២

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

**មាត្រា ៣ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ  
សាធារណៈ រដ្ឋមន្ត្រីក្រប្រកួតប្រជែង និងប្រធានក្រប្រឹក្សាប័ណ្ណ ដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុង  
មាត្រា១ និងមាត្រា២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ  
ហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ២ រោច ខែ ៧ ឆ្នាំ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២ ខែ ៧ ឆ្នាំ២០២០ ✓

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**នាយករដ្ឋមន្ត្រី**

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ១០៥ អនក

**សេចក្តីសម្រេច**

**ស្តីពី**

**ការបង្កើតគណៈកម្មការអន្តរក្រសួងសិក្សាអំពីលទ្ធភាពស្ថានភាពនិងអភិវឌ្ឍន៍  
អាសយដ្ឋានខេត្តបាត់ដំបង លំដាប់ថ្នាក់ 4C**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានឃើញអនុក្រឹត្យលេខ១១៦ អនក្រ.បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល

**សម្រេច**

**ប្រការ១ .-**

ត្រូវបានបង្កើតគណៈកម្មការអន្តរក្រសួងសិក្សាអំពីលទ្ធភាពស្ថានភាព និងអភិវឌ្ឍន៍អាសយដ្ឋានខេត្តបាត់ដំបង លំដាប់ថ្នាក់ 4C ដែលមានសមាសភាពដូចខាងក្រោម៖

១. ឯកឧត្តមបណ្ឌិត <b>សៀម ហាវណ្ណារាជ</b>	រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ប្រធាន	
២. ឯកឧត្តម <b>ភីកែវរ៉េត សំរេច</b>	រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	អនុប្រធាន
៣. ឯកឧត្តម <b>សក់ សេដ្ឋា</b>	រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ	អនុប្រធាន
៤. ឯកឧត្តម <b>ចី ភាសី</b>	រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	អនុប្រធាន
៥. ឯកឧត្តម <b>សយ សុខាន់</b>	រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល	អនុប្រធានប្រចាំការ
៦. ឯកឧត្តម <b>ឈន សុភាព</b>	រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	សមាជិក
៧. ឯកឧត្តម <b>ជាំ សំរោង</b>	រដ្ឋលេខាធិការក្រសួងបរិស្ថាន	សមាជិក
៨. ឯកឧត្តម <b>ហាឡ សុតសំការ</b>	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
៩. ឯកឧត្តម <b>ទួន រតនៈ</b>	អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង	សមាជិក
១០. ឯកឧត្តម <b>សារិន គុណ្ណារកៈ</b>	ទីប្រឹក្សានិងជាអគ្គនាយករងបច្ចេកទេសនៃ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល	សមាជិក
១១. ឯកឧត្តម <b>ម៉ី សារុន</b>	ទីប្រឹក្សានិងជាប្រធាននាយកដ្ឋានភស្តុភារនិង ហិរញ្ញវត្ថុនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល	សមាជិក
១២. ឯកឧត្តម <b>ម៉ែន ចាន់នេវ</b>	ទីប្រឹក្សានិងជាប្រធាននាយកដ្ឋានរដ្ឋបាលនិងគ្រប់គ្រង ធនធានមនុស្សនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល	សមាជិក
១៣. លោក <b>ឈុន ស៊ីវន</b>	ប្រធាននាយកដ្ឋានស្តង់ដារនិងសុវត្ថិភាពនាំផ្លូវអាកាស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល	សមាជិក
១៤. លោក <b>ជឿន វីន</b>	ប្រធាននាយកដ្ឋានស្តង់ដារនិងសុវត្ថិភាពអាកាសយានដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល	សមាជិក
១៥. លោក <b>ឡុង ហៃអំពូល</b>	ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនិង នីតិកម្មនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល	សមាជិក
១៦. លោក <b>ចាន់ ស្រសំ</b>	នាយកអាកាសយានដ្ឋានខេត្តបាត់ដំបង	សមាជិក
១៧. លោក <b>ផេង សិទ្ធិ</b>	អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង	សមាជិក
១៨. លោក <b>សុខ ហឿន</b>	អភិបាលនៃគណៈអភិបាលស្រុកសង្កែ	សមាជិក។



**ប្រការ២ ..**

គណៈកម្មការអន្តរក្រសួងសិក្សាអំពីលទ្ធភាពស្ដារនិងអភិវឌ្ឍអាកាសយានដ្ឋានខេត្តបាត់ដំបងលំដាប់ថ្នាក់ 4C មានតួនាទីនិងភារកិច្ច ដូចខាងក្រោម៖

- ធ្វើជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលសិក្សាអំពីលទ្ធភាពស្ដារនិងអភិវឌ្ឍអាកាសយានដ្ឋានខេត្តបាត់ដំបងលំដាប់ថ្នាក់ 4C
- ចុះពិនិត្យនិងវាយតម្លៃជាក់ស្ដែងស្ថានភាពអាកាសយានដ្ឋានខេត្តបាត់ដំបងបច្ចុប្បន្ន ទាំងលើហេដ្ឋារចនាសម្ព័ន្ធហោះហើរ ហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍អ្នកដំណើរ បឋមនីយក៍ណ្ណាទ្រទ្រង់អាកាសយានដ្ឋាន និងបឋមនីយក៍ណ្ណានាំផ្លូវអាកាស ផលប៉ះពាល់សេដ្ឋកិច្ចសង្គម និងផលប៉ះពាល់បរិស្ថានបរិយាកាស
- កំណត់និយាមកាត្រាប្រទល់លើផ្ទៃដីតម្រូវការជាក់ស្ដែង និងកំណត់លក្ខណៈទ្រង់ទ្រាយសណ្ឋានដីឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងស្តង់ដារអាកាសយានដ្ឋានលំដាប់ថ្នាក់ 4C
- សិក្សានិងរៀបចំរចនាគម្រោងប្លង់មេអាកាសយានដ្ឋានខេត្តបាត់ដំបងលំដាប់ថ្នាក់ 4C ឱ្យស្របតាមបទដ្ឋានបច្ចេកទេស មានលក្ខណៈសេដ្ឋកិច្ច និងចក្ខុវិស័យរយៈពេលវែង សម្រាប់ការរីកចម្រើនវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា
- ធ្វើរបាយការណ៍ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ អំពីវឌ្ឍនភាពក្នុងការអភិវឌ្ឍអាកាសយានដ្ឋានខេត្តបាត់ដំបងលំដាប់ថ្នាក់ 4C ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យសម្រេចនិងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់
- អនុប្រធាននិងសមាជិកគណៈកម្មការអន្តរក្រសួងនេះ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធានគណៈកម្មការ
- អនុវត្តភារកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន។

**ប្រការ៣ ..**

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិបង្កើតក្រុមការងារបច្ចេកទេសមួយចំនួនតាមការចាំបាច់ ដោយសេចក្តីសម្រេចប្រធាន។

**ប្រការ៤ ..**

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិប្រើប្រាស់គ្រាបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីដំណើរការការងាររបស់ខ្លួន។

**ប្រការ៥ ..**

ប្រភពថវិកាចំណាយរបស់គណៈកម្មការអន្តរក្រសួងសិក្សាអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍអាកាសយានដ្ឋានខេត្តបាត់ដំបងលំដាប់ថ្នាក់ 4C គឺបានមកពីប្រភពថវិកាជាតិ។

**ប្រការ៦ ..**

គណៈកម្មការអន្តរក្រសួងសិក្សាអំពីលទ្ធភាពស្ដារនិងអភិវឌ្ឍអាកាសយានដ្ឋានខេត្តបាត់ដំបងលំដាប់ថ្នាក់ 4C ត្រូវមានសុពលភាពអនុវត្តរហូតដល់គម្រោងសិក្សាអំពីលទ្ធភាពស្ដារនិងអភិវឌ្ឍអាកាសយានដ្ឋានខេត្តបាត់ដំបង ត្រូវបានបញ្ចប់ជាស្ថាពរ។

**ប្រការ៧ ..**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ៨ ..**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេច នេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ១០ រោច ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ២០ ឆ្នាំ ២០២០



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសដ្ឋានអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសដ្ឋាន ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៨
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ១០២ អ.ស.ន. ០១២

**សេចក្តីសម្រេច**  
**ស្តីពី**

**ការតែងតាំងសមាសភាពនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣២០/០០៩ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០២០/១០៧៣ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

**សម្រេច**

**ប្រការ១ .-**

ត្រូវបានតែងតាំងសមាសភាពនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដូចខាងក្រោម៖

- ១-សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយស
- ២-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត **ចម ប្រសិទ្ធ** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រធាន
- ៣-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត **នាយ ថន** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ អនុប្រធាន
- ៤-ឯកឧត្តម **ម៉េង ម៉ីនហោង** រដ្ឋមន្ត្រីក្រសួងសុខាភិបាល អនុប្រធាន
- ៥-ឯកឧត្តម **ស៊ីយ សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អនុប្រធាន



៦-ឯកឧត្តម <b>វេង សាខុន</b>	រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	អនុប្រធាន
៧-ឯកឧត្តមបណ្ឌិតសភាចារ្យ <b>ហង់ ជួន ណារ៉ុន</b>	រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា	អនុប្រធាន
៨-ឯកឧត្តម <b>ជា វ៉ាន់សេត</b>	រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍	អនុប្រធាន
៩-ឯកឧត្តម <b>តែម គាតរិទ្ធី</b>	រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយករដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍	អនុប្រធានអចិន្ត្រៃយ៍
១០-ឯកឧត្តម <b>អ៊ុន វិរុលាតិ</b>	រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១១-ឯកឧត្តម <b>ហ៊ុយ វណ្ណៈ</b>	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	សមាជិក
១២-ឯកឧត្តម <b>ឈឹម ឃីស៊ុន</b>	រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ	សមាជិក
១៣-ឯកឧត្តម <b>ស្តេច សុខុម</b>	រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
១៤-ឯកឧត្តម <b>អ៊ុក ប្រសា</b>	រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម	សមាជិក
១៥-ឯកឧត្តម <b>ស៊ីនី វង្សវិសិដ្ឋ</b>	រដ្ឋលេខាធិការក្រសួងព័ត៌មាន	សមាជិក
១៦-លោកជំទាវ <b>តេម វិថារ៉ា</b>	រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១៧-ឯកឧត្តម <b>កេង សុម៉ារិទ្ធី</b>	រដ្ឋលេខាធិការក្រសួងយុត្តិធម៌	សមាជិក
១៨-ឯកឧត្តម <b>ហុន ឡឿន</b>	រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
១៩-ឯកឧត្តម <b>ធីន ពន្លក</b>	រដ្ឋលេខាធិការក្រសួងបរិស្ថាន	សមាជិក
២០-ឯកឧត្តម <b>លាង មុនីរិទ្ធី</b>	រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
២១-ឯកឧត្តម <b>ម៉ឺន្យ សម្បុរ</b>	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
២២-ឯកឧត្តម <b>ឡុន ម៉ឺន្យាស៊ីវត្ត</b>	រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ	សមាជិក
២៣-ឯកឧត្តម <b>នួន ជាតិល</b>	រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
២៤-ឯកឧត្តម <b>សុខ គុនហាម</b>	រដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
២៥-ឯកឧត្តម <b>ស៊ុន ចាន់សិរីវុត្តា</b>	អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល	សមាជិក
២៦-ឯកឧត្តម <b>រុក្ខ វុទ្ធី</b>	អគ្គលេខាធិការរងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា	សមាជិក
២៧-ឯកឧត្តមបណ្ឌិតសភាចារ្យ <b>ហ៊ាន សាហ៊ុម</b>	អនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ	សមាជិក
២៨-ឯកឧត្តមសាស្ត្រាចារ្យ <b>សាវុន វឌ្ឍនៈ</b>	សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល	សមាជិក
២៩-ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត <b>ខ័រ ម៉ីនថាន</b>	សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម	សមាជិក
៣០-ឯកឧត្តម <b>សំ សិទ្ធិសេរី</b>	អនុប្រធានវិទ្យាស្ថានទទួលបន្ទុកកិច្ចការស្រាវជ្រាវ នៃវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន	សមាជិក

៣១-អ្នកឧកញ៉ា <b>គិត ម៉េង</b>	ប្រធានសភាពាណិជ្ជកម្មកម្ពុជា	សមាជិក
៣២-ឯកឧត្តម <b>គួក ហ៊ុនធឿន</b>	អគ្គនាយកនៃវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍	សមាជិក
៣៣-ឯកឧត្តម <b>ហ៊ុល សៀងហេង</b>	អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍	សមាជិកអចិន្ត្រៃយ៍
៣៤-លោកបណ្ឌិត <b>ជ័យ ចាន់ធឿន</b>	ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ	សមាជិក
៣៥-លោកបណ្ឌិត <b>ឈាង វណ្ណារិទ្ធ</b>	ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី	សមាជិក
៣៦-លោក <b>សារិន សិរិវត្តា</b>	ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា	សមាជិក
៣៧-លោកបណ្ឌិត <b>ឡេង ភីរម្យ</b>	នាយកវិទ្យាស្ថានបច្ចេកវិទ្យាគីរីម្យ	សមាជិក
៣៨-លោកបណ្ឌិត <b>ធឿន ចន្ទា</b>	នាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា	សមាជិក។

**ប្រការ២ .-**

សមាសភាពខាងលើត្រូវអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបការងារ ដូចមានចែងនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/១០២០/១០៧៣ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

**ប្រការ៣ .-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ៤ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្ត សេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១៤ តុលា ខែ មិថុនា ឆ្នាំដេញ ទោស័ក ព.ស.២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២០



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

**លេខ.៧៤៣៧...សហវ.២០២០**

**ប្រកាស**  
**ស្តីពី**

**ការបង្កើតរដ្ឋសម្របសម្រួលសម្រាប់ឆ្នាំ២០២០**  
**របស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**ឧបនាយករដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៩/០២៥ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ស្តីពីការកែសម្រួល អនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និង អង្គការសាធារណៈរដ្ឋបាល

147



- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនី នៃ ប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៧៩៦ សហវ.ប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការបង្កើត និងដាក់ឱ្យដំណើរការអង្គភាព ថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុណ្យប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៩១១ សហវ.ប្រក ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តី ពីនីតិវិធីអនុវត្តថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ១២៨២ សហវ.ប្រក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្តីពីសិទ្ធិអំណាចការទទួលខុសត្រូវ និង នីតិវិធីអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកា
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធី ចំណាយ តាមរដ្ឋទេយ្យបុណ្យប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៨៤១ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិ លើ ឥណទានថវិការដ្ឋទេយ្យបុណ្យប្រទាន ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ២២១ សហវ.ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរដ្ឋទេយ្យករបុណ្យប្រទាន និង រដ្ឋទេយ្យករបុណ្យប្រទានរង របស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១១២៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ស្តីពីការកែសម្រួល និងការបង្កើតបន្ថែម គណនី និង អនុគណនីនៃចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិកានៃប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៦១៥ សហវ.ប្រក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការបង្កើតបន្ថែមគណនី និង អនុគណនី នៃប្លង់គណនេយ្យសាធារណៈ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

**សម្រេច**

**ប្រការ១.-**

ត្រូវបានបង្កើតរដ្ឋទេយ្យបុណ្យប្រទានថវិកាជំពូក៦០ “ការទិញ” និងជំពូក៦១ “សេវាកម្ម” នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់មុខសញ្ញាចំណាយ ដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦និងប្រការ១៧

*[Signature]*

*[Signature]*

នៃប្រកាសលេខ១៩៣៧សហវ. ប្រកចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

**ប្រការ២.-**

ចំនួនទឹកប្រាក់មួយដុំបង្វិល នៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

**ប្រការ៣.-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ៤.-**

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

*[Signature]*  
ថ្ងៃពុធហត្ថលេខា ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២០  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២០



- កន្លែងទទួល៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
  - សាមីអង្គភាពថវិកា
  - ដូចប្រការ៤
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ

*[Handwritten mark]*



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  
វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

តារាងបង្ហាញលទ្ធផលការងារសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ ២០២០  
របស់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឆ្នាំ	កូដ	ប្រភេទ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២០	ថយចុះ	ថយចុះ ប្រភេទ	ថយចុះ ប្រភេទ	ថយចុះ ប្រភេទ	ថយចុះ ប្រភេទ	ភាគរយ
			<b>សរុប</b>	1,106,300,000	1,088,300,000	1,034,367,400	53,932,600	288,591,850	95%	
60			ការងារ	231,000,000	213,000,000	159,067,400	53,932,600	39,766,850	75%	
	6001		សម្ភារៈរដ្ឋបាល	36,000,000	18,000,000	18,000,000	0	4,500,000	100%	
	60011		សម្ភារៈរដ្ឋបាលសម្រាប់ការងារ	18,000,000	18,000,000	18,000,000	0	4,500,000	100%	
	60015		ប្រេងឥន្ធនៈ និងប្រេងអីល	18,000,000	0	0	0	0	0%	
	6002		សម្ភារៈរដ្ឋបាលផ្នែកផ្សេងៗ	53,800,000	53,800,000	43,338,000	10,462,000	10,834,500	81%	
	60021		សម្ភារៈរដ្ឋបាលផ្នែកផ្សេងៗ	42,700,000	42,700,000	32,238,000	10,462,000	8,059,500	75%	
	60023		ការបោះពុម្ព	11,100,000	11,100,000	11,100,000	0	2,775,000	100%	
	6004		សំបុត្របំណុល និងការបំណុល	6,900,000	6,900,000	6,900,000	0	1,725,000	100%	
	60041		ឯកសារណាមួយ	3,200,000	3,200,000	3,200,000	0	800,000	100%	
	60042		សំបុត្របំណុល និងការបំណុលផ្សេងៗ	3,700,000	3,700,000	3,700,000	0	925,000	100%	
	6005		សម្ភារៈរដ្ឋបាលផ្សេងៗ	134,300,000	134,300,000	90,829,400	43,470,600	22,707,350	68%	
	60051		សម្ភារៈរដ្ឋបាលផ្នែកផ្សេងៗ	28,800,000	28,800,000	28,800,000	0	7,200,000	100%	
	60052		សម្ភារៈរដ្ឋបាលផ្សេងៗ	50,100,000	50,100,000	20,170,000	29,930,000	5,042,500	40%	
	60055		សម្ភារៈរដ្ឋបាលផ្សេងៗ	55,400,000	55,400,000	41,859,400	13,540,600	10,464,850	76%	
61			<b>សេវាកម្ម</b>	875,300,000	875,300,000	875,300,000	0	218,825,000	100%	
	6104		សេវាកម្មបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស	504,000,000	504,000,000	504,000,000	0	126,000,000	100%	
	61041		សេវាកម្មបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស	504,000,000	504,000,000	504,000,000	0	126,000,000	100%	
	6105		ការថែទាំ និងជួសជុល	65,000,000	65,000,000	65,000,000	0	16,250,000	100%	
	61051		ការថែទាំផ្ទះ សួន ប្រព័ន្ធប្រព្រឹត្តិការណ៍ និងផែនការ	4,000,000	4,000,000	4,000,000	0	1,000,000	100%	
	61052		ការថែទាំ ជួសជុលអាគារផ្សេងៗ និងប្រព័ន្ធបណ្តាញ	29,000,000	29,000,000	29,000,000	0	7,250,000	100%	
	61054		ការថែទាំបណ្តាញផ្សេងៗ	12,000,000	12,000,000	12,000,000	0	3,000,000	100%	
	61056		ការថែទាំ និងជួសជុលបណ្តាញបណ្តាញ	7,200,000	7,200,000	7,200,000	0	1,800,000	100%	



លំដាប់	មូលបត្រ	មូលបត្រ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២០	សណ្ឋាន ដែលប្រើសេវា	សណ្ឋាន រដ្ឋប្បវេណី	សណ្ឋាន រដ្ឋប្បវេណី	សណ្ឋាន រដ្ឋប្បវេណី	សណ្ឋាន រដ្ឋប្បវេណី	ភាគរយ
				១	២	៣	៤	៥	៦	៧=៣/៦
	6107	61057	ការវិនិយោគ និង ជួសជុលសម្ភារៈ និង ឧបករណ៍បច្ចេកទេស	12,800,000	12,800,000	12,800,000	0	3,200,000	100%	
		61073	សោហ៊ុយសិក្សាសិស្សស្រី និង សោហ៊ុយសិក្សាសិស្សប្រុស	2,000,000	2,000,000	2,000,000	0	500,000	100%	
	6109		សោហ៊ុយសិក្សាសិស្សស្រី និង សោហ៊ុយសិក្សាសិស្សប្រុស	2,000,000	2,000,000	2,000,000	0	500,000	100%	
		61093	បុគ្គលិកសម្រាប់ការងារសិក្សា	4,800,000	4,800,000	4,800,000	0	1,200,000	100%	
	6110		បុគ្គលិកសម្រាប់ការងារសិក្សា	4,800,000	4,800,000	4,800,000	0	1,200,000	100%	
		61101	ទំនាក់ទំនងសាធារណៈ និង ជំនាញផ្សេងៗ	48,900,000	48,900,000	48,900,000	0	12,225,000	100%	
		61103	សោហ៊ុយសិក្សាសិស្សស្រី និង សោហ៊ុយសិក្សាសិស្សប្រុស	6,000,000	6,000,000	6,000,000	0	1,500,000	100%	
		61104	ប្រតិបត្តិការ និង ជំនាញផ្សេងៗ	27,000,000	27,000,000	27,000,000	0	6,750,000	100%	
		61107	ការបោសសម្អាត និង ជំនាញផ្សេងៗ	8,400,000	8,400,000	8,400,000	0	2,100,000	100%	
		61108	ទំនាក់ទំនងសាធារណៈ និង ជំនាញផ្សេងៗ	6,000,000	6,000,000	6,000,000	0	1,500,000	100%	
	6111		សារព័ត៌មាន និង ឯកសារ	1,500,000	1,500,000	1,500,000	0	375,000	100%	
		61111	ទំនាក់ទំនងសាធារណៈ និង ជំនាញផ្សេងៗ	10,300,000	10,300,000	10,300,000	0	2,575,000	100%	
		61118	ទំនាក់ទំនងសាធារណៈ និង ជំនាញផ្សេងៗ	300,000	300,000	300,000	0	75,000	100%	
	6112		សោហ៊ុយសិក្សាសិស្សស្រី និង សោហ៊ុយសិក្សាសិស្សប្រុស	10,000,000	10,000,000	10,000,000	0	2,500,000	100%	
		61121	សោហ៊ុយសិក្សាសិស្សស្រី និង សោហ៊ុយសិក្សាសិស្សប្រុស	137,900,000	137,900,000	137,900,000	0	34,475,000	100%	
		61122	សោហ៊ុយសិក្សាសិស្សស្រី និង សោហ៊ុយសិក្សាសិស្សប្រុស	32,300,000	32,300,000	32,300,000	0	8,075,000	100%	
		61123	សោហ៊ុយសិក្សាសិស្សស្រី និង សោហ៊ុយសិក្សាសិស្សប្រុស	13,100,000	13,100,000	13,100,000	0	3,275,000	100%	
		61128	សោហ៊ុយសិក្សាសិស្សស្រី និង សោហ៊ុយសិក្សាសិស្សប្រុស	86,700,000	86,700,000	86,700,000	0	21,675,000	100%	
	6113		សោហ៊ុយសិក្សាសិស្សស្រី និង សោហ៊ុយសិក្សាសិស្សប្រុស	5,800,000	5,800,000	5,800,000	0	1,450,000	100%	
		61131	សោហ៊ុយសិក្សាសិស្សស្រី និង សោហ៊ុយសិក្សាសិស្សប្រុស	99,400,000	99,400,000	99,400,000	0	24,850,000	100%	
		61132	សោហ៊ុយសិក្សាសិស្សស្រី និង សោហ៊ុយសិក្សាសិស្សប្រុស	8,000,000	8,000,000	8,000,000	0	2,000,000	100%	
		61133	សោហ៊ុយសិក្សាសិស្សស្រី និង សោហ៊ុយសិក្សាសិស្សប្រុស	27,900,000	27,900,000	27,900,000	0	6,975,000	100%	
	6114		សោហ៊ុយសិក្សាសិស្សស្រី និង សោហ៊ុយសិក្សាសិស្សប្រុស	63,500,000	63,500,000	63,500,000	0	15,875,000	100%	
	64		សោហ៊ុយសិក្សាសិស្សស្រី និង សោហ៊ុយសិក្សាសិស្សប្រុស	3,000,000.0	3,000,000.0	3,000,000.0	0.0	750,000.0	100%	
		6402	សេវាសម្រាប់សិស្សស្រី និង សេវាសម្រាប់សិស្សប្រុស	3,000,000.0	3,000,000.0	3,000,000.0	0.0	750,000.0	100%	
		64021	សេវាសម្រាប់សិស្សស្រី និង សេវាសម្រាប់សិស្សប្រុស	1,005,000,000.0	0.0	0.0	0.0	0.0	0%	
		64022	សេវាសម្រាប់សិស្សស្រី និង សេវាសម្រាប់សិស្សប្រុស	881,000,000.0	0.0	0.0	0.0	0.0	0%	
		6404	សេវាសម្រាប់សិស្សស្រី និង សេវាសម្រាប់សិស្សប្រុស	535,000,000.0	0.0	0.0	0.0	0.0	0%	
		64041	សេវាសម្រាប់សិស្សស្រី និង សេវាសម្រាប់សិស្សប្រុស	346,000,000.0	0.0	0.0	0.0	0.0	0%	
			សេវាសម្រាប់សិស្សស្រី និង សេវាសម្រាប់សិស្សប្រុស	112,600,000.0	0.0	0.0	0.0	0.0	0%	
			សេវាសម្រាប់សិស្សស្រី និង សេវាសម្រាប់សិស្សប្រុស	112,600,000.0	0.0	0.0	0.0	0.0	0%	

ល.រដ្ឋបាល	ល.រដ្ឋបាល	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២០	សំណាម ដែលរៀនរើស	សំណាម រដ្ឋបាល	សំណាម រដ្ឋបាល	សំណាម រដ្ឋបាល	ភាគរយ
			៩	៦	៣	៤=២+៣	៥=៣/៤*១០០	
6405		ប្រាក់វិភាជន៍សង្គមសម្រាប់ប្រាក់បញ្ញើ និងបុគ្គលិកផ្សេងៗ	1,600,000.0	0.0	0.0	0.0	0.0	0%
64052		អ្នកសម្រាលកូន	1,600,000.0	0.0	0.0	0.0	0.0	0%
6406		ប្រាក់វិភាជន៍សង្គមសម្រាប់គ្រួសារប្រឆាំងជំងឺ	3,500,000.0	0.0	0.0	0.0	0.0	0%
64061		កូនមានអាយុចាប់ពី២០ឆ្នាំចុះ	2,200,000.0	0.0	0.0	0.0	0.0	0%
64063		ប្រាក់បំណុលអ្នកក្នុងបន្ទុក	1,300,000.0	0.0	0.0	0.0	0.0	0%
6498		បន្ទុកបុគ្គលិកផ្សេងៗទៀត	6,300,000.0	0.0	0.0	0.0	0.0	0%
64981		បន្ទុកបុគ្គលិកផ្សេងៗទៀត	6,300,000.0	0.0	0.0	0.0	0.0	0%

បានឃើញ និងពិនិត្យត្រឹមត្រូវ  
 ថ្ងៃ ១២/១២/២០ ខែ ២០២០ ឆ្នាំ ២០២០  
 រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ ១២ ឆ្នាំ ២០២០  
 ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក

*(Signature)*  
 ហ៊ុន សែន

បានឃើញ និងពិនិត្យត្រឹមត្រូវ  
 ថ្ងៃ ១២/១២/២០ ខែ ២០២០ ឆ្នាំ ២០២០  
 រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ ១២ ឆ្នាំ ២០២០  
 ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក

*(Signature)*  
 ហ៊ុន សែន

បានឃើញ និងពិនិត្យត្រឹមត្រូវ  
 ថ្ងៃ ១២/១២/២០ ខែ ២០២០ ឆ្នាំ ២០២០  
 រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ ១២ ឆ្នាំ ២០២០  
 ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក

*(Signature)*  
 ហ៊ុន សែន

បានឃើញ និងពិនិត្យត្រឹមត្រូវ  
 ថ្ងៃ ១២/១២/២០ ខែ ២០២០ ឆ្នាំ ២០២០  
 រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ ១២ ឆ្នាំ ២០២០  
 ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក

*(Signature)*  
 ហ៊ុន សែន

បានឃើញ និងពិនិត្យត្រឹមត្រូវ  
 ថ្ងៃ ១២/១២/២០ ខែ ២០២០ ឆ្នាំ ២០២០  
 រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ ១២ ឆ្នាំ ២០២០  
 ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក

*(Signature)*  
 ហ៊ុន សែន

បានឃើញ និងពិនិត្យត្រឹមត្រូវ  
 ថ្ងៃ ១២/១២/២០ ខែ ២០២០ ឆ្នាំ ២០២០  
 រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ ១២ ឆ្នាំ ២០២០  
 ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក

*(Signature)*  
 ហ៊ុន សែន



សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ  
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ  
ទីស្តីការគណៈរដ្ឋមន្ត្រី